

အပိတပိတၢ်

AWIG-AWIG

ၣ်ဒၢတၢ်အၢတၢ်ခိၣ်ပိၣ်

DESA ADAT CEPIK



ခိၣ်မၤတၢ်ပိၣ်ခိၣ်

KECAMATAN PENEHEL

တၢ်ဒၢပၣ်တၢ်ခိၣ်တၢ်ခိၣ်

KABUPATEN TABANAN

ၣ်မၤၣ်တၢ်ၣ်

WARSA 2024

ឯកសារយោង

Daging Buku Awig-Awig

ឯកសារយោង.....	1៧
Daging Buku Awig-Awig.....	1
ជំនួយសំណួរ.....	1១
Murda Citta	5
ឯកសារ ១៧ ហេតុការណ៍បណ្តឹងបណ្តឹងបណ្តឹងបណ្តឹងបណ្តឹង.....	1៧
SARGAH I ARAN, WEWIDANGAN, TIPE, MIWAH STATUS DESA ADAT	7
ឯកសារ ១៨ ប្តឹងបណ្តឹងបណ្តឹង.....	1៨
SARGAH II PETITIS LAN PAMIKUKUH.....	9
ឯកសារ ១៩ ឯកសារយោងបណ្តឹងបណ្តឹងបណ្តឹងបណ្តឹង.....	1៩
SARGAH III Awig-Awig, Pararem, Miwah Peraturan Tiosan Indik Desa Adat.....	10
បញ្ជី ១៧ ហេតុការណ៍ឯកសារយោង.....	1៧
Palet 1 Indik Awig-Awig Desa Adat.....	10
បញ្ជី ១៨ ហេតុការណ៍បណ្តឹងបណ្តឹង.....	1៨
Palet 2 Indik Pararem Desa Adat.....	12
បញ្ជី ១៩ បណ្តឹងបណ្តឹងបណ្តឹងបណ្តឹង.....	1៩
Palet 3 Peraturan Tiosan Indik Desa Adat	14
ឯកសារ ២០ ឯកសារយោងបណ្តឹងបណ្តឹង.....	1៧
SARGAH IV SUKRETA TATA PARAHYANGAN DESA ADAT	15
បញ្ជី ២០ ហេតុការណ៍បណ្តឹងបណ្តឹង.....	1៧
Palet 1 Indik Parahyangan.....	15
បញ្ជី ២១ ហេតុការណ៍ឯកសារយោង.....	1៧
Palet 2 Indik Kaukretan kahyangan	17

	Palet 2 Indik Usaha Desa Adat	139
	បញ្ញត្តិ ១២១ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 3 Indik Penganggaran Desa Adat	140
ឆ្នាំ ២០១៧	គំរូ ១២២ អនុវត្ត ១៣២ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
SARGAH VIII	KERJASAMA MIWAH MAJELIS DESA ADAT	141
	បញ្ញត្តិ ១២៣ គំរូ ១៣៣ អនុវត្ត ១៤៣ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 1 Kerjasama Desa Adat	141
	បញ្ញត្តិ ១២៤ អនុវត្ត ១៤៤ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 2 Majelis Desa Adat	142
ឆ្នាំ ២០១៧	គំរូ ១២៥ អនុវត្ត ១៤៥ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
SARGAH IX	BAYA, KULKUL, WICARA MIWAH DANDA	142
	បញ្ញត្តិ ១២៦ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 1 Indik Baya.....	142
	បញ្ញត្តិ ១២៧ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 2 Indik Kukul.....	143
	បញ្ញត្តិ ១២៨ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 3 Indik Wicara	147
	បញ្ញត្តិ ១២៩ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
	Palet 4 Indik Danda	148
ឆ្នាំ ២០១៧	បញ្ញត្តិ ១៣០ អនុវត្ត ១៤៦ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧
SARGAH X	WAWANGUNAN DESA ADAT MIWAH	
	WAWANGUNAN WAWENGKON PERDESAAN	
	DESA ADAT	151
ឆ្នាំ ២០១៧	បញ្ញត្តិ ១៣១ អនុវត្ត ១៤៧ ហិរ្តិកិ បញ្ញត្តិ ក្នុងក្រុមហ៊ុន ហិរ្តិកិ.....	១៣៦៧

SARGAH XI	PANUNTUNAN, PANGAWASAN, PEMBERDAYAAN, MIWAH INDIK NGLESTARIANG DESA ADAT	154
ဆဲးတဲၤတဲၤ	ကွဲးကွဲးဟိၤခါးမိၤတဲၤတဲၤပုၤပုၤဃါး ၁၀၇၉၀၁	
SARGAH XII	NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM	157
ဆဲးတဲၤတဲၤ	ပုၤပုၤဃါး ၁၀၇၉၀၁	
SARGAH XIII	PAMUPUT	158

ម៉ុយសិទ្ធា

MURDDHA CITTA

ក្លោងមិស្ត្រមន្តសាមិយា

OM AWIGHNAM ASTU NAMO SIDDHAM

ស្តីម្បូរគន្ធិមិស្ត្របក្កមន្តម្រៀមតិវិហារគោតមោរាមោរាវិ

Sembah bakti miwah pangastawan titiang majeng ring paduka Bhathàra- Bhatharì

ស្តីម្បូរគន្ធិម្រៀមមិស្ត្រ វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

sesuwunan titiang sami, riantukan wantah malarapan panghyangning kalih paswécan Ida Sang

ម្រៀមមិស្ត្របក្កមន្តម្រៀមមិស្ត្រ វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

Hyang Widhi Wasa asung kretawarànugraha nyresti jagat jangkep rawuhing sadagingnya

សមិស្ត្រ មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

sami, mawinan wénten kahuripan sekala niskala ring Bhuwana Agung miwah ring Bhuwana

មេសិស្ត្រ មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

Alit. Manut dresta, Désané kamanggehang dados pasayuban Krama Désa rawuhing kulawarga

មិស្ត្របក្កមន្តសាមិយា មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

pawongannya sami, mawastu raris Désané kamanggehang pinaka pawakan Bhuwana Agung,

មិស្ត្របក្កមន្តសាមិយា មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

pawongannya kamanggehang pinaka pawakan Bhuwana Alit.

វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

Sotaning pawakan Bhuwana Agung, Désané taler kamanggehang pinaka pawakan

មិស្ត្របក្កមន្តសាមិយា មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

bhàwa mahurip, sané kacirénin antuk wéntené pakilit Tri Hita Kàrana sané tan dados

មិស្ត្របក្កមន្តសាមិយា មិស្ត្របក្កមន្តសាមិយា វិហារគោតមោរាមោរាវិ តិវិហារបក្កមន្តសាមិយា

pasahang, luiré:

- ha. Parhyangan, inggih punika: sahanan parhyangan panyiwian Désa, genah ngarcana
 bhàwan Ida Sang Hyang Parama Wisésa, pinaka jìwa pramanan Désané;
- na. Pawongan, inggih punika: gebogan Krama rawuhing warga Désa maka sami pawakan
 Tri Kaya pinaka bàyu pramanan Désané, mawinan Désané prasida prawretti;
- ca. Palembang, inggih punika: sahananing pakarangan, tegal, carik, miwah sétra
 sakekuwuban Désa Adat, pinaka sthùla sariran Désané.

Adung patemoning Bhuwana Agung ring Bhuwana Alit, maka larapan ngupadi santhi

jagaddhita, punika sinanggeh murddhaning prayojana pangriptaning awig-awig iki, rikala
 paséban sami Krama Désa Adat Cepik, pinaka sepat siku-siku pamatut miwah pamutus, wastu
 kasidan prayojanan sami kabéh, prasama angidep muwah amagehaken linging awig-awig kadi
 ring sor iki.

សំណុំរឿង ៧៧

SARGAH I

ហោរាភិបតិណ្ឌភិបតិណ្ឌ ទំហំ មិបនុស្ត្រាឡាធានាទៅ

ARAN, WEWIDANGAN, TIPE, MIWAH STATUS DESA ADAT

ហេតុអ្វី ៧៧

Pawos 1

១៧៧ រាជធានីភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

(1) Désa Adat puniki mawasta Désa Adat Cepik.

ហេតុអ្វី ៧៨

Pawos 2

១៧៨ ទីក្រុងភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

(1) Jebar kekuwub wewidangannya mawates nyatur désa:

ហា ដីដីស្រែភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

ha. Sisi wétan: Tukad Payuyuan

គា ដីដីស្រែភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

na. Sisi kidul: Campuhan Tukad Yeh Empas lan Tukad Yeh Payuyuan

ឃា ដីដីស្រែភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

ca. Sisi kulon: Tukad Yeh Empas

ងា ដីដីស្រែភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

ra. Sisi lor : Desa Adat Tajen

១៧៩ ទីក្រុងភ្នំពេញនិងស្រុកភ្នំពេញនិងស្រុកភ្នំពេញ

(2) Jebar kekuwub wewidangan sané mawengku antuk wates-wates inucap ring ajeng,

រាជធានីភ្នំពេញ ៧៧៧ ហា

wénten 150 Ha.

បទប្បញ្ញត្តិ ១១

Pawos 5

ល្ងង់បីទិសទៅក្នុងតាមនាមប្រើប្រាស់ភាសាខ្មែរ

Luir Patitis Désa Adat Cepik minakàdi:

១២១ មិនឲ្យស្រីប្រើប្រាស់ឈ្មោះស្រីសេចក្តី

(ha) Mikukuhin miwah ngrajegang Sang Hyang Àgama.

១២២ កុំប្រើប្រាស់ឈ្មោះស្រីសេចក្តី

(na) Nginggilang tata prawrettiné maàgama.

១២៣ ប្រើប្រាស់ឈ្មោះស្រីសេចក្តីតាមបទប្បញ្ញត្តិ

(ca) Ngrajegang kasukretan Désa saha Pawongannya sekala lan niskala.

សំបុត្រ ១១

SARGAH III

ធម្មនុញ្ញ បទប្បញ្ញត្តិ មិនប្រើប្រាស់ឈ្មោះស្រីសេចក្តី

AWIG-AWIG, PARAREM, MIWAH PERATURAN TIOSAN INDIK DESA ADAT

បទប្បញ្ញត្តិ ៧

Palet 1

ធម្មនុញ្ញ បទប្បញ្ញត្តិ

Indik Awig-Awig Desa Adat.

បទប្បញ្ញត្តិ ៨

Pawos 6

១២៤ ធម្មនុញ្ញ បទប្បញ្ញត្តិ មិនប្រើប្រាស់ឈ្មោះស្រីសេចក្តី

(1) Sane patut nitenin sajeroning ngaryanin Awig-Awig Desa Adat Cepik inggih punika

បទប្បញ្ញត្តិ បទប្បញ្ញត្តិ

Paruman Krama Desa Adat.

Adat Provinsi Bali.

បញ្ជី ១ ២

Palet 2

ហិរនិគមរាមូរធុតេនេហា

Indik Pararem Desa Adat.

ហុហាសិ ៧

Pawos 7

១៧ សុភមល្យធុតេនេហាហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហា

(1) Sane patut nitenin sajeroning ngaryanin Pararem Desa Adat Cepik inggih punika
ហុហាសិ ៧
paruman adat.

១៨ ហុហាសិ ៧ហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហា

(2) Desa Adat Cepik wenang ngaryanin Pararem Panyacah Awig, Pararem Ngele, lan
ហុហាសិ ៧
Pararem Panepas Wicara.

១៩ ហុហាសិ ៧ហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហាហិរនិគមរាមូរធុតេនេហា

(3) Tata Cara ngaryanin Pararem inggih punika mawiwit saking Paruman Adat, raris
ហុហាសិ ៧
ngawentuk Yajamana Pararem sane anggannyane mawit saking Kerta Desa, Sabha
ហុហាសិ ៧
Desa, Prajuru Adat, Tokoh Masyarakat, Tokoh Agama, Pasikian Krama Istri,
ហុហាសិ ៧
lan Pasikian Yowana.

កញ្ចប់

- ១៩១ បរាប្បឈ្មាវកតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាមប្រែប្រួលមិច្ឆាតាតាម
- (4) Pararem sane kakaryanin nenten dados lempas utawi matinjakan sareng Pamikukuh
ឈរឬមេមិច្ឆាមិច្ឆាប្រែប្រួលមិច្ឆាតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម ៤គតិ គា ៤ ក្រ។
marupa Awig-Awig miwah Peraturan perundang-undangan sane manggeh ring NKRI.
- ១៩១ បរាប្បឈ្មាវនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម
- (5) Pararem prasida kauwah-uwuhin padgatakala yening wenten parindikan sane mabuat.
- ១៤១ បរាប្បឈ្មាវកតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម ៧០១ (៧០១) មិច្ឆាតាតាម
- (6) Pararem sane kakaryanin kantun anut lan adung sanistane 10 (Dasa) warsa ngawit
គាតាតាមមិច្ឆាតាតាមប្រែប្រួលមិច្ឆាតាតាម
- kamanggehang Pararem punika.
- ១៧១ បរាប្បឈ្មាវកតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម
- Pararem sane kakaryanin patut kaunggahang ring Dinas Pemajuan Masyarakat Adat
មេមិច្ឆាតាតាមប្រែប្រួលមិច្ឆាតាតាម
- Propinsi Bali.

បញ្ជី ១ ៣

Palet 3

ប្រែប្រួលនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម

Peraturan Tiosan Indik Desa Adat.

បញ្ជី ១ ៥

Pawos 8

- ១៧១ ប្រែប្រួលនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាមនិក្ខត្តិក្រុមសម្របសម្រួលមិច្ឆាតាតាម
- (1) Peraturan tiosan indik Desa Adat Cepik prasida kakaryanin lan kamanggehang manut
គាតាតាមមិច្ឆាតាតាមប្រែប្រួលមិច្ឆាតាតាម

kawentenane turmaning nenten dados matinjakan sareng dasar pamikukuh ring ajeng.

1.1.1 ບົດບາງກຳລັງສຳລັບສາມາດສຳປະເພດ ທີ່ມີຊື່

(2) Peraturan tiosan sane inucap ring ajeng luwire:

1. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ (LPD) ສາມາດສຳລັບສາມາດສຳປະເພດ

ha. Indik Labda Pacingkreman Desa Adat (LPD), sane kasulurang ring Pararem

2. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ (BUPDA) ສາມາດສຳລັບສາມາດສຳປະເພດ

na. Indik Baga Usaha Padruwen Desa Adat (BUPDA), sane kasulurang ring
ບາບາບາບາ

Pararem

3. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ ສາມາດສຳລັບສາມາດສຳປະເພດ

ca. Indik Sabha lan Kerta Desa, sane kasulurang ring Pararema

4. ທີ່ມີຊື່ສາມາດສຳປະເພດ ສາມາດສຳລັບສາມາດສຳປະເພດ

ra. Indik Panepas wicara, sane kasulurang ring Pararem

5. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ / ທີ່ມີຊື່

ka. Indik joged jaruh, miara asu, tamba larangan, pinungkan HIV/AIDS,
ສາມາດສຳລັບສາມາດສຳປະເພດ

sane kasulurang ring Pararem

6. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່

da. Indik margi alit ring sisin tukad utawi telabah, sane kasulurang ring Pararem

7. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່

ta. Indik karang lan tegal kabebeng, sane kasulurang ring Pararem

8. ທີ່ມີຊື່ສາມາດສຳປະເພດ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່ ທີ່ມີຊື່

sa. Lan sane siosan sane mabuat

ក្រ

សំរាប់

SARGAH IV

សូត្របរាហ្យងានធានា

SUKRETA TATA PARAHYANGAN DESA ADAT

បញ្ជី

Palet 1

បរិច្ឆេទបរាហ្យងានធានា

Indik Parahyangan Desa Adat.

បទប្បញ្ញត្តិ

Pawos 9

១ក្រ បរាហ្យងានធានាប្រភេទប្រាសាទ

(1) Parahyangan Desa Adat Cepik luwire:

ហ គោលដៅបរាហ្យងានធានា

ha. Kahyangan Puseh Desa lan Bale Agung

គ គោលដៅប្រាសាទ

na. Kahyangan Dalem

ឃ គោលដៅប្រាសាទប្រាជ្ញា

ca. Kahyangan Prajapati

ង គោលដៅប្រាសាទធានា

ra. Kahyangan Ulun Desa

គ គោលដៅប្រាសាទ (ប្រាសាទធានា)

ka. Kahyangan Melanting (Bale Banjar)

គ បរិច្ឆេទប្រាសាទធានា

da. Pelinggih Ratu Nyoman

១ញ បរាហ្យងានធានាប្រភេទប្រាសាទប្រាជ្ញា

(2) Parahyangan Desa Adat Cepik magenah ring wawidangan Desa Adat Cepik luwire:

၁၁၂၁။ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

ha. Kahyangan Puseh, Desa lan Bale Agung ring Desa Adat Cepik

၁၁၂၂။ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

na. Kahyangan Dalem ring Desa Adat Cepik

၁၁၂၃။ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

ca. Kahyangan Prajapati ring Desa Adat Cepik

၁၁၂၄။ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

ra. Kahyangan Ulun Desa ring Desa Adat Cepik

၁၁၂၅။ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

ka. Kahyangan Melanting ring Desa Adat Cepik

၁၁၂၆။ မင်းရာဇာဝါဒီကျောင်းတော်

da. Pelinggih Ratu Nyoman ring Desa Adat Cepik

၁၁၂၇။ မင်းရာဇာဝါဒီကျောင်းတော်၊ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

(3) Parahyangan Desa Adat Cepik ring ajeng kaempon olih Krama Desa Adat Cepik.

၁၁၂၈။ မင်းရာဇာဝါဒီကျောင်းတော်၊ ကလျာဏဓမ္မဇာနည်ဘုရားမင်းရာဇာဝါဒီကျောင်းတော်

(4) Tios ring Parahyangan Desa Adat ring ajeng, taler wenten Kahyangan sane kaempon

ကျောင်းတော်

olihamaksan.

- កា ឧត្តមហានិក្ខេបនៃសិក្សាសាស្ត្រសិល្បៈខ្មែរ ឧត្តមសម្រាវ

na. Makta sahananing bebaktan sané sinanggeh ngaletihin, manut kecap sastra
ខេត្តខ្មែរ។

agama.
- គា សុភមង្គលវិទ្យាសាស្ត្រសិល្បៈខ្មែរ ឧត្តមសម្រាវ

ca. Sato agung marupa wewalungan suku pat ngawit saking bawi ngelantur sato
សុភមង្គលវិទ្យាសាស្ត្រសិល្បៈខ្មែរ។

sane agengan, sajawaning rikala mapepada.
- ហា ហេតុអ្វីបានជាយុវជនខ្មែរខ្លះៗ

ra. Anak alit sadéréng mayusa tigang sasih;
- គា ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ

ka. Mabusana sané tan manut kadi tatacaraning ngranjing ka pura, sadéréng polih
ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ ឧត្តមសម្រាវ

wak-wakan utawi pituduh saking Prajuru Désa Adat.
- ឃា គ្រូបង្ហាញនិមិត្តរូប។

da. Krama sane keni sakit ila.
- ចា គ្រូបង្ហាញនិមិត្តរូបខ្មែរ។

ta. Krama sane nglaksanayang Gamia gamana
- ដា គ្រូបង្ហាញនិមិត្តរូបខ្មែរ។

sa. Krama sane nglaksanayang Salah timpal
- ហា គ្រូបង្ហាញនិមិត្តរូបខ្មែរ។

wa. Krama sane nglaksanayang mamitra ngalang

ဃ၊ နှစ်မကုသကုသကသံမဏ္ဍာဟေဟိ။

la. Krama sane nglaksanayang Sad Atatayi.

ဃ၊ နှစ်ပိနာကသံပဏိဟေဟေပိပျကန္တိကိကေဟိ။

ma. Krama pinaka sang patita utawi pianak bebinjat.

၂၅၂ ဟေဟေသုမဏ္ဍာဗြဏ္ဍိကေပုဂ္ဂ၊ ကေသုပုဂ္ဂါနိကေသိဂိဂ္ဂသံး

(2) Tata busana ngranjing ka pura, kasulurang sekadi ring sor:

ဃ၊ ဂိဟေဇ္ဇာပကေဂ္ဂါဟေသု၊ ဝပဗြူ၊ ဝသိဇ္ဇာပဗြူ။

ha. Ritatkala ngaturang ayah, mewastra, medestar lan mesenteng.

ဃ၊ ဂိဟေဇ္ဇာပကေဂ္ဂါသိဗြူပကေဂ္ဂါ၊ ဝပဗြူ၊ ဝသိဂ္ဂါပကေဂ္ဂါ၊ ဝသိဇ္ဇာမကုသ

na. Ritatkala ngaturang sembah pangubakti, mewastra, meselempot, medestar sane
ကိသိဂ္ဂ။

bersih.

ဃ၊ သိဂ္ဂါသမန္တဂိဂိဟေဇ္ဇာပကေဂ္ဂါ၊ သေပဏိသေပုဂ္ဂါပုဂ္ဂါပုဂ္ဂါ။

ra. Siosan kadi ring ajeng tan kalugra, sejawaning sampun pituduh prajuru.

၂၅၂ ပဂိပကေသကေဂ္ဂါဂိဂိပုဂ္ဂ၊ ပုဂ္ဂါပုဂ္ဂါ

(3) Parilaksana tan wenang ring Pura, luiré:

ဃ၊ ဝသုပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါ၊ သေပဏိသိဗြူပကေဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါ။

ha. masumpah utawi macoran, sajawaning wit saking pituduh Prajuru Désa Adat;

ဃ၊ ကေသံပကေသုပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါ။

na. ngamedalang wak parusya utawi wak capala;

ဃ၊ ဝသုပုဂ္ဂါပုဂ္ဂါပုဂ္ဂါ၊ ဝသိဇ္ဇာပကေဂ္ဂါ၊ ဝသုပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါပုဂ္ဂါ။

ca. mabanyu, makoratan, masesenengan, makolem dados asiki lanang wadon
ကေဂ္ဂါပုဂ္ဂါပုဂ္ဂါ။

nyangsang busana;

៣។ កើស្សកាមិកាភាហិមិកាហិប្រដ្ឋា មិកាហិប្រដ្ឋាត្រាស្រាស្រាវាវា
 ra. ngias raga minakadi menahang wastra, menahang pusungan lan sakancan
 ប្រដ្ឋាស្រាវា អារម្មណ៍ប្រដ្ឋាស្រាវាត្រាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា
 punika, sajawaning pregina sane jagi masolah lan sang sulinggih miwah
 បិណ្ឌិតិវា។

pinandita;

កា។ មាស្សបិណ្ឌិតិវាស្រាវា។

ka. masusun anak alit.

១៣។ ពុម្ភាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា
 (4) Séwosan ring Pamangku, juru sunggi, lan Serati tan kalugra mungguh tedun ring

បិណ្ឌិតិវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា
 palinggih-palinggih, sajawaning wit saking pituduh Prajuru Désa Adat.

១៩។ ឯមម្យុក្ខិសាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា
 (5) Sang mamurug kecapé ring ajeng, wenang keni pamidanda, ngelaksanayang prayascita

ស្រាវាស្រាវា។

sejangkepnia.

បុរាណ ៣៣។

Pawos 11

១៣។ ពុម្ភាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា
 (1) Désa Adat Cepik ngamanggehang indik cuntaka, mapagamel ring Pamutus Mahasabha

បរិសេសិក្ខាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវាស្រាវា

ca. Ngembasang putra, sane lanang masengker rawuh kepus udel saking putrané

ဟိဗ္ဗုမိၤ၊ ဟံၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ (၃၅)

embas, lan sane istri ngantos abulan pitung rahina / petang dasa kalih (42)

ကမိၤကမိၤဟိဗ္ဗုမိၤပုၤဗျၢၤ

rahira saking ngembasang putra;

ကၢၤ ကၢၤကၢၤကၢၤ၊ သုၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

ra. Karuron, cuntakannya abulan pitung rahina ngawit saking karuron, ngantos

ကၢၤကၢၤကၢၤကၢၤ၊ သုၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

katiwakin tirtha pamrayascitta;

ကၢၤ ပမိၤပမိၤကၢၤ၊ သုၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

ka. Pawiwahan, cuntakannya ngantos sampun makala-kalaan;

ကၢၤ တၢ်ပျၢၤတၢ်ပျၢၤ၊ သုၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

da. Gamia gamana, cuntakannya ngantos sampun kapalasang, karuntutin antuk

ဟံၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

mrayascitta sikian, Désa Adat miwah Kahyangan Désa;

တၢ်ပျၢၤတၢ်ပျၢၤ၊ သုၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

ta. Salah timpal, cuntakannya kapuputang manut kecap sastra agama

မိၤပုၤဗျၢၤကၢၤကၢၤ

miwah drestan désa;

မၢၤ ဟံၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

sa. Anak istri mobot malantaran lokika sanggraha kandugi nénten katiwakin

ဟံၤကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤတၢ်ကွၢ်ကမိၤမိၤ

upakara/upacara pabiakawonan, cuntakannya ngantos katiwakin

ហ្វូងសាវា/ហ្វូងសាវាបញ្ចេញសាវាសាគី

upakara/upacara pabiakawonan;

២។ ហាតត្រីស្រីក្រីក្រដំបូងៗប្រមូលស្រូវក្នុងស្រែក្រៅស្រែក្រីក្រសាគី

wa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ក្រុមស្រីក្រីក្រដំបូងៗប្រមូលស្រូវក្នុងស្រែក្រៅស្រែក្រីក្រសាគី

nénten katiwakin upakara/upacara pabiakawonan miwah widhi widhana,

សូត្រសាគីក្រៅស្រែក្រីក្រដំបូងៗប្រមូលស្រូវក្នុងស្រែក្រៅស្រែក្រីក្រសាគី

cuntakannya ngantos upacara tigang sasih, lan karuntutin antuk kecap

ហ្វូងសាវា/ហ្វូងសាវាបញ្ចេញសាវាសាគី

upakara/upacara manut sastra agama;

៣។ មនីព្រាហ្មណ៍ សូត្រសាគីក្រៅស្រែក្រីក្រដំបូងៗប្រមូលស្រូវក្នុងស្រែក្រៅស្រែក្រីក្រសាគី

la. Mamitra ngalang, cuntakannya ngantos katiwakin upakara/upacara

បញ្ចេញសាវាសាគី

pabiakawonan;

១៤។ សូត្រសាគីបញ្ចេញសាវាសាគី/សាប៊ីតិមាគី

(6) Cuntaka kalayusekaran/kapademan:

៣។ សាប៊ីតិមាគី សូត្រសាគី

ha. Kapendem, cuntakannya:

១៧។ សូត្រសាគីខេត្តប្រាសាទ សម័យក្រោយស្រុកដំបូងប្រាសាទ

(1) cuntaka ka Adat arahina, sasampune wusan kamargiang prayascita

(មនីព្រាហ្មណ៍)

(masepuh);

၁၅၁ ကျွမ်းကျင်မှု/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(2) kulawarga pangeep/apemedalan keni cuntaka tigang rahina;

၁၅၂ ကျွမ်းကျင်မှု/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(3) Kulawarga tunggil merajan ageng, nanging siosan pamedalan cuntakaniya

ဗန္ဓုဟာပိဇာ

wantah arahina

၁၅၃ ကျွမ်းကျင်မှု/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(4) Cuntaka arahina kamargiang ring rahina pamendeman

၁၅၄ ကျွမ်းကျင်မှု/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(5) Cuntaka tigang rahina kamargiang ngawit saking rahina pamendeman

၈၁ ကာပေဏာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

na. Kaabénang, cuntakannya:

၁၆၁ ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(1) Yening pangabenan ngelanus utawi tan ngelanus, cuntaka ka Adat wantah

ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

arahina ritatkala upacara pengabenan kemargiang/wusan

ဗန္ဓုဟာပိဇာ

ngamargiang pamrayascita;

၁၆၂ ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ/ဟာပိယိဇာနန္ဒိယုတ္တုဇာဓိဝါရဟိဇာ

(2) Yening Pengabenan tan ngelanus Kulawarga pangeep/apemedalan

နီၼ်နီၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်
keni cuntaka tigang rahina ngawit saking upacara pengabenan
ကၢၼ်တၢ်မိၼ်။
kamargiang.

၁၉၁ ဂုၼ်နီၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
(3) Yening Pengabenan ngelanus Kulawarga pangeep/apemedalan keni
သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
cuntaka arahina ritatkala upacara pengabenan kemargiang/wusan
ကၢၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်တၢ်မိၼ်
ngamargiang pangerorasan tur ngelinggihang Bathara Hyang

၁၉၂ သဲၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်

(7) Sang katiban cuntaka, luiré:

- ဟၢ ဣၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
- ha. Ngrajaswala, sané cuntaka: sang ngrajaswala punika;
- ကၢ ဣၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
- na. Ngembasang putra, sané cuntaka: sang maderbé putra lanang wiadin istri,
ဟ့ၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
utawi yayah rénan sang wahu embas;
- ဆၢ ဟ့ၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်
- ca. Pawiwahan, sané cuntaka: sang mawiwaha lanang wiadin istri, utawi dampati
ဟ့ၼ်သ့ၼ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်တၢ်ကၢၼ်

lanang istri;

၁၇၂ ကာကုကာဓါ၊ သဂုဓမ္မန္တဓါး သိကာကုကာဗျဟိလခါကာဂုဓါ။

ra. Karuron, sané cuntaka: sang karuron rawuhing lanangnyané;

၁၈၂ ဝါဗျဝါဗါ၊ သဂုဓမ္မန္တဓါး

ka. Gamia gamana, sané cuntaka:

၁၈၃ သိက္ခဏာသိဝါဝါဗါဝါဗါ။

(1) Sang ngelaksanayang gamia gamana;

၁၈၄ ဂုဓာဝါဗါဝါဗါ။

(2) Désa Adatnyané;

၁၉၂ သါဗျဝါဗါ၊ သဂုဓမ္မန္တဓါး

da. Salah timpal, sané cuntaka:

၁၉၃ သိက္ခဏာသိဝါသါဗျဝါဗါ။

(1) sang nglaksanayang salah timpal;

၁၉၄ ဂုဓာဝါဗါဝါဗါ။

(2) Désa Adatnyané;

၂၀၂ ဟါဓိဗျိဂုဓာကုကာဗျဟိလခါကာကုကာဗျဟိဗိသဂုဓမ္မန္တဓါးပခါဓါ

ta. Anak istri mobot malantaran lokika sanggraha kandugi pecak nénten katiwakin

ဟုဗဓာကု/ဟုဗဓာကုပဗျဟိလခါ၊ သဂုဓမ္မန္တဓါးဟါဓိဗျိသဂုဓ

upakara/upacara pabiakawonan, sané cuntaka: anaké istri sané

ဂုဓာကုကာဗျဟိလခါ။

mobot punika;

၂၀၃ ဟါဓိဗျိဂုဓာကုကာဗျဟိလခါကာကုကာဗျဟိဗိသဂုဓမ္မန္တဓါးပခါဓါ

ဣဗ

sa. Anak istri ngembasang putra malantaran lokika sanggraha kandugi pecak

ကုန်ကြွမ်းပစ်ပစ်ပစ်/ဟူပသကာပဗျှော့ကဗာကန္တိမိမိမိဇာ၊ သက
nénten katiwakin upakara/upacara pabiakawonan miwah widhi widhana, sané

သုန္ဒရီ။

cuntaka:

၁၇၁ မိဘိယမိပုဂ္ဂေါ

(1) Sang ngembasang putra;

၁၇၂ ပုဂ္ဂေါကသကကမိယမိ။

(2) Putrané sané kaembasang;

ဃ၊ စရိယုဗျာ၊ သကသုန္ဒရီ၊ သိက္ခာ၊ သယံစရိယုဗျာ၊ ပုဂ္ဂေါ၊

wa. Mamitra ngalang, sané cuntaka: sang nglaksanayang mamitra ngalang punika;

၁၈၁ မိဖရံကန်သုန္ဒရီ၊ လှိုဝိဂါး

(8) Sang tan kenéng cuntaka, luiré:

ဃ၊ သိသုလိဗျာ။

ha. Sang Sulinggih;

၈၁ ပဗျှော့ကဗာကန္တိမိမိမိဇာ။

na. Pamangku Kahyangan Tiga lan Kahyangan Desa.

ဟဟမိ၊ ၇၇။

Pawos 12

၁၉၁ ဟကုန်ကြွမ်းပစ်ပစ်ပစ်ဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟဟ

(1) Yan wénten jadmá karawuhan ring pura boya sangkaning nyanjan tur ngawinang

គ្រូមេត្តាគ្រូមេត្តា ប្រើតម្កល់ទំនុកហោង ហោងស្មោះស្មោះទៀតទៅ

kramané biapara, wenang keni déwa danda lan artha danda, sané kasulurang manut

ហោងទៅ។

Pararem.

១២១ ប្រកាស្បៀត្រូវគ្រូមេត្តាហោងភ្នំមណ្ឌលមិនអាចទៅសម្រាប់អាយត៍ មេត្តា

(2) Pradé Kahyangan Désané kahanan durmanggala minakadi kapancabhayan, Pamangku

ហោងទៅហោងស្មោះស្មោះទៀតទៅ។

patut digelis masadok ring Prajuru Désa Adat.

១២២ ហោងភ្នំមណ្ឌល/ហោងស្មោះស្មោះមណ្ឌលភ្នំមណ្ឌល មេត្តាគ្រូមេត្តា

(3) Indik upakara/upacara pamahayun kadurmanggalan Kahyangan Désa, mapagamel

គ្រូមេត្តាស្មោះស្មោះ ហោងស្មោះស្មោះមណ្ឌលភ្នំមណ្ឌល។

kecap sastra agama, sané kasungkemin olih Krama Désa.

មេត្តាទៅ ៣

Palet 3

ហោងភ្នំមណ្ឌលភ្នំមណ្ឌល

Indik Ngewangun Kahyangan

ហោងស្មោះ ១៣

Pawos 13

១២៣ ហោងស្មោះស្មោះគ្រូមេត្តាគ្រូមេត្តាហោងភ្នំមណ្ឌលមិនអាចទៅសម្រាប់អាយត៍ មេត្តា

(1) Tata cara sajeroning nitenin pawangunan utawi pamargi mecikang Pelinggih wiadin

គ្រូមេត្តាគ្រូមេត្តាហោងភ្នំមណ្ឌលភ្នំមណ្ឌល មេត្តាគ្រូមេត្តា

Kahyangan druwen Desa Adat sane wenten ring wawidangan Desa Adat Cepik

ကမဏ္ဍကဟလိပုဗ္ဗကုသကမေဒေယျာပွဲမဒကုသက။

kasanggra olih Prajuru Desa Adat sareng Sabha Desa

၁၅၁ ဖာဖာသကာဗေဠိပါမကုသကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသကဟမဏ္ဍပ။

(2) Tata cara ngamanggehang sane polih tender pawangunan kasulurang manut pararem.

၁၅၂ ပုဂံကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသက။

(3) Prabeya sajeroning pawangunan utawi pamargi mecikang Pelinggih wiadin

ကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသက။

Kahyangan mawit saking paturunan krama Adat, wantuan saking guru Wisesa miwah

ပုဗ္ဗ။

punia.

၁၅၃ မဒကုသကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသက။

(4) Sajeroning wenten pawangunan Kahyangan Tiga lan Desa, pamargin atiwa-tiwa

ပုဗ္ဗမဏ္ဍကဟလိပုဗ္ဗကုသကမဏ္ဍကဟလိပုဗ္ဗကုသက။

prasida kamargiang manut pararem.

ပါဠိကျမ်း

Indik Yadnya

ကပိ၊ ၈၅

Kaping 1

ကမဏ္ဍကဟလိပုဗ္ဗကုသက။

Dewa Yadnya

ပုဗ္ဗမဏ္ဍကဟလိပုဗ္ဗကုသက။

Pawos 14

១៧៧ ប៉េងទីក្រុងបុណ្ណិក្រិកទីក្រុងបុណ្ណិក្រិកទីក្រុងបុណ្ណិក្រិក

(1) Pamargin Dewa Yadnya sajeroning Parahyangan sane wenten ring wawidangan Desa

បុណ្ណិក្រិកបុណ្ណិក្រិកបុណ្ណិក្រិកបុណ្ណិក្រិក

Adat Cepik kasangggra olih Prajuru Adat, lan Krama.

១៧៨ ភាហ្យង់-ភាហ្យង់ លង្ហើង ភាហ្យង់ លង្ហើង

(2) Kahyangan-kahyangan lan pelinggih panyiwian Krama Désa Adat Cepik luiré:

ហ្ន ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់

ha. Kahyangan Puseh Desa lan Bale Agung

គា ភាហ្យង់ ភាហ្យង់

na. Kahyangan Dalem

ឆា ភាហ្យង់ ភាហ្យង់

ca. Kahyangan Prajapati

ហ្ន បុណ្ណិក្រិកបុណ្ណិក្រិក

ra. Pelinggih Ulun Desa

គា ភាហ្យង់ ភាហ្យង់ (ភាហ្យង់ ភាហ្យង់)

ka. Kahyangan Melanting (Bale Banjar)

១៧៩ ទីក្រុងបុណ្ណិក្រិក ទីក្រុងបុណ្ណិក្រិក ទីក្រុងបុណ្ណិក្រិក

(3) Tegak piodalan ring soang-soang kahyangan lan pelinggih inucap ring

ហ្ន គាហ្យង់ គាហ្យង់ គាហ្យង់ គាហ្យង់

ajeng, kamanggehang sakadi ring sor puniki:

ហ្ន ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់

ha. Kahyangan Puseh, Desa Bale Agung, lan Ulun Desa ring rahina Buda Kliwon

បុណ្ណិក្រិក

wuku Pahang.

គា ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់ ភាហ្យង់

na. Kahyangan Dalem lan Prajapati ring rahina Anggara Kliwon wuku Tambir

នា គាហ្យានត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

ca. Kahyangan Melanting ring rahina Saniscara Kliwon wuku Wariga

១៣១ ប៉េតិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

(4) Pamargin pangaciné ring soang-soang kahyangan lan pelinggih ring ajeng

គាហ្យានត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

kalaksanayang kanista, madhyama, utama manut Purana Upacara yadnya sane

សាម្បត្តិមត្តិវិហារិវិភាគ

sampun kamanggehang.

តាមី ១៧

Kaping 2

បូរិស្ណិយ

Resi Yajnya

ហុហ្វាសិ ១៧១

Pawos 15

១៧១ សំប៉េតិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

(1) Sang pacang madeg sulinggih utawi madwijati patut masadok ring Prajuru Désa Adat

មិស្សបរិសេវាវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

miwah Parisada Hindu Dharma Indonesia.

១៧២ ប្រទ្រូង្រាតាមេតាមាហ្វេត្រាបស្ស័យត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

(2) Prajuru Désa Adat patut ngawas lan niténin tur wenang mialangin, pradé kacihnan

ហុហ្វាសិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគត្រីវេន្ត្រិវិហារិវិភាគ

wénten indik sané tan manut kecap sastra agama, tur sareng nyaksi upakara/upacara

ပၤဗျဲၤဗျဲၤကွၢ် မၤဟံးကွၢ်တံၤဖၢၤတံၤမၤဒိၣ်ကၢၤနီၤပၤကွၢ်ဗျဲၤဗျဲၤကွၢ်

padwijatiannya, saha nglantur nyiarang sajeroning Paruman Krama Désa tegep

ကဟံးဟံးပၤဗျဲၤဗျဲၤကွၢ်မၤဟံးကွၢ်ဗျဲၤဗျဲၤကွၢ်

rauhing wates kawenangannya muput yajnya.

၁၅၁ မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

(3) Sang Sulinggih wenang polih leluputan ayahan miwah peson-peson.

၁၅၂ ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

(4) Krama Desa Adat patut ngaturang ayah sapamadeg miwah ring panglepas sang

မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

sulinggih riwekas, katuntun antuk prajuru Desa Adat

ပၤဟံးမိၤ ၁၆

Pawos 16

၁၆၁ မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

(1) Sajeroning muput yajnya, Sang Sulinggih patut ngutamayang muput yajnya ring

ပၤဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

wewengkon Désa Adat Cepik, raris sasampuné puput, wahu muput yajnya ring

ပၤဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

wewengkon Désa tiosan utawi ka dura Désa.

၁၆၂ ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

(2) Krama Désané sami, patut sareng ngawas lan niténin katuntun antuk Prajuru, mangda

မၤဟံးကွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်မိၤဆွၢ်ဗျဲၤဗျဲၤကွၢ်

sahanan yajnya sané kalaksanayang olih soang-soang Krama Désa, kapuput olih

မ္ပုလိဏ္ဍိတံ၊ ပိတုပိနန္ဒိတံ၊ ခန္တုပိနန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

Sulinggih utawi Pinandita, manut kawenangannya soang-soang.

ခပိ၊ ၅

Kaping 3

ပိနန္ဒိခပိဗျာယုဒ္ဓါ

Indik Pitra Yajnya.

ပုဗ္ဗမု၊ ၁၇

Pawos 17

၁၇၁ ဂုဏသေသနိပိနန္ဒိတံ၊ ပိတုပိနန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

(1) Désa Adat Cepik patut sareng nyanggra yan wénten sinalih tunggil krama sané

ဗျာယုဒ္ဓါ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

ngalaksanayang upacara Pitra Yajnya.

၁၇၂ ဗျာယုဒ္ဓါ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

(2) Tatacara panyanggrané inucap ring ajeng kasulurang manut Pararem.

၁၇၃ ဗျာယုဒ္ဓါ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

(3) Dudonan pamargin Pitra Yajnya:

ဟ၊ ခန္တုပိနန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

ha. Majalaran mendem utawi ngeseng, maka cihna makingsan ring Prêthiwi utawi

ခန္တုပိနန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

makingsan ring geni, pinaka dharana antos nuptupang prabéa;

ခ၊ ပိတုပိနန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ၊ နန္ဒိတံ။

na. Pidabdab mendem, makingsan di geni, lan galah tengah, kasulurang manut

ဂိပကပူဇါ်။

ring pararem.

ဆၢ ဝါဒကကဗူပဆာကတၢ်ကကဗူဖါဝိပဗျာ်ကကဗူ။

ca. Majalaran upacara pangabénan utawi palebon;

ကၢ ပကတၢ်ကကဗူမိဒါကခဲဝိဝဲခိလိယူဗရါ/တီဂိဖါ/ဝါမကပူဇါ်ကကဗူ။

ra. pangabenan prasida kamargiang kinembulan/ngerit/masal sane kasulurang

ဝါဒကကဗူ။

manut pararem.

ဆၢ ဂိပကဗူကကဗူ ပဗျာ်ကကဗူဝါဒကကဗူပဆာကကဗူ (ဝါဒကကဗူ)

ka. riwusan ngabén, patut kalanturang malih antuk upacara ngerorasin (mamukur)

ဖျာ်ကကဗူဝါဒကကဗူပဆာကကဗူဝါဒကကဗူ။

tur karuntutin malih antuk ngalinggihang déwa pitara.

ပကဗူဒါ် ၁၈

Pawos 18

၁၈၃ မိဒါကကဗူဝါဒကကဗူပဆာကကဗူမိဒါကကဗူ/ဝါဒကကဗူဝါဒကကဗူ ဝါဒကကဗူပဆာကကဗူ

(1) Sinalih tunggil krama sané kalayusekaran/atiwa-tiwa, mangda masadok ring Prajuru

ကကဗူဝါဒကကဗူ။

Desa Adat.

၁၈၄ ပုဒ်ဝါဒကကဗူဝါဒကကဗူ။

(2) Swadharmaning Désa Adat:

မိနကဆိး ပုံကမၤ ဖိဗျဵုၤ ပုဗ်နိၤ ကေတုကောကတိၤ မိဗျဵုၤ ဟူၤ ဟူၤ
 nemonin rahina: Purnama, Tilem, Prewani, Kala Gotongan, Semut Sedulur, Anggara
 နိဂါဟာၤ ကျွဲနိဂါဟာၤ မနိဗျဵုၤ နိဗျဵုၤ (မာမုဗိ)ၤ ပုဗ်မၤ ဟူၤ
 Kliwon, Buda Kliwon, Saniscara Umanis Watugunung (Saraswati), Wraspati Wage
 မုဗျဵု (မုဗိဟူၤ)ၤ ကျွဲနိဂါဟာၤ (မုဗိဟူၤ)ၤ ဟူၤ
 Sungsang (Sugihan Bali), Sukra Kliwon Sungsang (Sugihan Jawa), Anggara Wage
 ဟူၤ (ပကမၤ ဟူၤ)ၤ ကျွဲနိဂါဟာၤ (ကမုဗိ)ၤ ၤ
 Dungulan (Penampahan Galungan), Buda Kliwon Dungulan (Galungan), Soma
 နိဂါဟာၤ မနိဗျဵုၤ နိဗျဵုၤ (မုဗိ)ၤ ပမာမုဗိ
 Kliwon Kunigan, Saniscara Kliwon Kuningan (Tumpek Kuningan), Pasah Paniron
 ပမာမုဗိၤ နိဗျဵုၤ နိဗျဵုၤ (ကမုဗိ)ၤ
 Pasah Tungleh, nemonin pujawali ring Kahyangan Desa (ngawit banten sampun
 မာမုဗိၤ ကျွဲနိဂါဟာၤ မနိဗျဵုၤ နိဗျဵုၤ (ကမုဗိ)ၤ
 mesoroh ngantos puput ngaturang Pamelayagan), sedurung lintang tigang rahina pitra
 ဟူၤ
 yadnya utawi mendem sane sampun memargi dumunan.

- ၁၅၁ မိနကဆိး ပုံကမၤ ဖိဗျဵုၤ ပုဗ်နိၤ ကေတုကောကတိၤ မိဗျဵုၤ ဟူၤ ဟူၤ (၁၀၅) ဟူၤ ပမာမုဗိ
- (5) Sang wong rare durung tumbuh untu, tigang sasih utawi (105) rahina, patut kapendem ပုဗ်မၤ premangke.
- ၁၆၁ မိနကဆိး ပုံကမၤ ဖိဗျဵုၤ ပုဗ်နိၤ ကေတုကောကတိၤ မိဗျဵုၤ ဟူၤ ဟူၤ
- (6) Sejeroning Desa Adat yen wenten pacang mendem sawa utawi ngaben lintangan ring

ហេងអិហាហហិសេ បទ្បទ្បា កបិសិទ្បិទេសិសេត្រិវិភេទ្បា មទ្បមម៉ៃពិឃុម្បគតិ កតិ

adiri arahina, patut sane pinih tampekan ring genah setra memargi dumunan. Nanging

រុយអិហាហហិសេ កបិសិទ្បិទេសិសេត្រិវិភេទ្បា មទ្បមម៉ៃពិឃុម្បគតិ កតិ

yening arahina punika wenten mendem lan ngaben, patut sane ngaben memargi

ឃុម្បគតិ កតិ

dumunan.

១៧ កតិ ត្រីភូមិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ

(7) Nenten kapatutang mendem sawa ngelangkar watang, sedereng maupakara, upakaran

ហិប្បត្រិភូមិទេសិសេ កតិ

ipun manut Agama.

១៨ រុយអិហាហហិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ

(8) Yening wenten wong padem ritatkala wenten yadnya meayu-ayu ring Desa Adat patut

មតេសាសិទ្បិទេសិសេ ត្រីភូមិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កតិ

maka kalih katitenin olih prajuru manut perarem.

១៩ គេភូមិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ

(9) Jadma padem nandang sakit ile, sawane dados ngeranjing kapekubonan tur patut

កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កតិ

kapendem ring setra.

២០ គេភូមិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ

(10) Jadma padem salah pati, ngulah pati, sawane sadurung kapendem dados ngeranjing

កបិសិទ្បិទេសិសេ ត្រីភូមិទេសិសេ កតិ

kapekubonannya.

១៧៧ ប្រវត្តិបូជនីយដ្ឋានប្រាសាទបុព្វបុត្រស្រុកស្រែកស្រូវ ខេត្តសៀមរាប ប្រាសាទបុព្វបុត្រ

- (11) Pradé wénten kalayusekaran rikala ngawangun Kahyangan kasulurang manut pararem.

ប្រាសាទ ១៧៨

Pawos 19

១៧៨ ប្រាសាទបុព្វបុត្រស្រុកស្រែកស្រូវ ខេត្តសៀមរាប ប្រាសាទបុព្វបុត្រ

- (1) Pamargin atiwa-tiwa kalaksanayang mapagamel kecap sastra Agama miwah drestan

ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

Désa inggih punika:

ហា ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧ ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧ ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

ha. Nyawa Reshi utawi Nyuastha geni, riantukan tan ngebet tulang, utawi menawi
ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

tulang tan kakeniang

គា ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

na. Sawa Prateka

១៧៩ ប្រាសាទបុព្វបុត្រស្រុកស្រែកស្រូវ ខេត្តសៀមរាប ប្រាសាទបុព្វបុត្រ

- (2) Panumaya Pengabenan wenten kalih pawos:

ហា ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧ ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧ ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

ha. Ngaben dadakan utawi bah bangun/ Kremasi, kedadosang

គា ព្រះបាទស្រីរាជេន្ទ្រវរ្ម័នទី៧

na. Ngaben ngemasa

១៨០ ប្រាសាទបុព្វបុត្រស្រុកស្រែកស្រូវ ខេត្តសៀមរាប ប្រាសាទបុព្វបុត្រ

- (3) Peputusan pangabénan, kasulurang ring Banjar Adat manut Pararem.

១៨១ ប្រាសាទបុព្វបុត្រស្រុកស្រែកស្រូវ ខេត្តសៀមរាប ប្រាសាទបុព្វបុត្រ

- (4) Pangunguné ring Krama Adat, kasulurang ring Banjar Adat manut Pararem.

គណៈប្រឹក្សា

Kaping 4

ប្រាប់ក្រុមប្រឹក្សា

Indik Manusa Yajnya.

ប្រាប់ក្រុមប្រឹក្សា

Pawos 20

- ១៣៧ ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់សាវ័យ ប្រាប់សាវ័យ ឯងនឹងប្រាប់ប្រឹក្សា
- (1) Manusa Yajnya inggih punika, upacara-upacara dharmaning kahuripan manusa,
 ព្រះបិតាបិតា ប្រាប់ក្រុមប្រឹក្សា ប្រាប់ក្រុមប្រឹក្សា ប្រាប់ក្រុមប្រឹក្សា ប្រាប់ក្រុមប្រឹក្សា
 ngawit saking patemoning kama bang lan kama petak sajeroning garbha, ngantos
 គ្រប់គ្រងសុខភាព គ្រប់គ្រងសុខភាព គ្រប់គ្រងសុខភាព គ្រប់គ្រងសុខភាព
- ១៣៨ ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា
- (2) Manut kadi upacara ring ajeng madudonan kadi ring sor puniki:
 ១៣៩ ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា
 ha. Magedong gedongan duk pangerempiniyan I Biyang
 គា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា
 na. Duk sang Kamareka mijil
 គា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា
 ca. Kepus Udel
 ១៤០ ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា
 ra. Roras rahina
 គា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា ប្រាប់ក្រុមប្រឹក្សាប្រឹក្សា

ka. Tutug kambuhan
កា តុតូកកាមហ្គាមិ តុតូកកាមហ្គាមិ

da. Tigang sasih utawi tiga bulan
ទា បង្វែរមាត់កា

ta. Pawetonan
តា ហ្វេតូណាន

sa. Tutug kelih utawi ngeraja swala
សា តុតូកកេលី តុតូកនេរាស្វា

wa. Metatah utawi mepandes
វា មេតាតា មេប៉ាន់

la. Mawiwaha
លា ម៉ាវីវាហា

ma. Mawinten

១២១ ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន ហ្វេតូណាន

(3) Upacara-upacara inucap ring ajeng kamargiang kanista, madhyama, utama, manut
ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ ភ្នំសំបូរ
kecap sastra agama miwah dresta

១៣១ ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន

(4) Pemargin upacara-upacara manusa yadnya inucap kamargiang olih swang swang
ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន ប៉េតូណាន
banjar adat manut dresta utawi pararem

គាបិ ១

Kaping 5

ហិឌិក្កហយក្ក

Indik Bhuta Yajnya.

ហហសិ ២២

Pawos 21

១៧ ឌុហយក្កហិឌិក្កហយក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ ឌុហ

(1) Bhuta Yadnya inggih punika Upacara Beakala ring Pratiwi lan Kahyangan, Sarwa

ហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

Pranhi saha Upacara Upakara ring Bhabhutan.

១៨ ហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

(2) Désa Adat Cepik patut nyanggra pamargin Bhuta Yajnya, marep ring kabupaten Désa

ហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

Adat Cepik.

១៩ ហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

(3) Pidabdab pamargin Bhuta Yajnya inucap ring ajeng, mapagamel kecap sastra agama,

ហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

kaanutang ring drestan Désa Adat Cepik sane sampun kamanggehang ring Purana

ហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

Upacara yadnya.

២០ ហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

(4) Upacara Pabiyakala ring Sarwa Pranhi, luwire:

ហ ហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិហិឌិក្កហហសិ

ha. Ring sarwa tumuwuh rikalaning Saniscara Kliwon Wuku Wariga ketah

ka. Balik Sumpah

၁၈၂ ဟေ့ဒေဝေ့ၵ

da. Tawur Agung.

၁၈၃ ပူမိတေၵ

ta. Reshi Ganha

၁၈၄ သေပလိခာဏိဂါဟါဒေဟေ့ဒေဝေ့ၵပူမိတေၵပူမိတေၵ

(7) Sejawaning kadi ring ajeng taler kawentenang Upacara:

၁၈၅ ယုဏ္ဏတေမဟူဟေ့ဒေဝေ့ၵဒေဝေ့ၵပူမိတေၵပူမိတေၵ

ha. Yadnya sesa utawi ngejot rikalaning wusan meratengan

၁၈၆ ဝမ်မပူမိတေၵပူမိတေၵပူမိတေၵ

na. Masesapuh rikalaning pacang wali ring Pura.

၁၈၇ ပမဟူပူမိတေၵပူမိတေၵ (ဟေ့ဒေဝေ့ၵ)

ca. Pecaruan Sasih ka 3. (tiga)

၁၈၈ ပမဟူပူမိတေၵပူမိတေၵ ၃ (ဒီဗါ)

ra. Pecaruan Sasih ka 6 (nem) lan ngelawe.

၁၈၉ ပမဟူပူမိတေၵပူမိတေၵ ၆

ka. Pecaruan sasih ka sanga.

ပဟူမိတေၵ

Pawos 22

၁၈၉ နှဟေ့ဒေဝေ့ၵပူမိတေၵပူမိတေၵပူမိတေၵပူမိတေၵပူမိတေၵ

(1) Bhuta Yajnya marep ring kabuatan Désa Adat minakadi caru nemonin tilem sasih

၁၉၀ သေပလိခာဏိဂါဟါဒေဟေ့ဒေဝေ့ၵပူမိတေၵပူမိတေၵ

katiga, sasih kaenam lan sasih kasange kamargiang manut Purana upacara yadnya sane

သေပလိခာဏိဂါဟါဒေဟေ့ဒေဝေ့ၵပူမိတေၵ

sampun kemanggehang.

121 කිලිනොච්චි නිකායෙහි ඉතිහාසය පිළිබඳව පොතක් මුද්‍රණය කළේය.

(2) Nangken warsa, rikalaning Tilem Sasih Kasanga, patut kalaksanayang Tawur

කාසාංගා නිකායෙහි ඉතිහාසය පිළිබඳව පොතක් මුද්‍රණය කළේය.

Kasanga, kalanturang antuk Pangrupukan, pinaka cihna nyanggra pangrawuh Nawa

සාසාංගා (නිකායෙහි ඉතිහාසය) නිකායෙහි ඉතිහාසය පිළිබඳව පොතක් මුද්‍රණය කළේය.

Saka Warsa (Tahun Baru Saka), ring pananggal apisan Sasih Kadasa, sané kawastanin
තීර්ථය.

Nyepi.

122 නිකායෙහි ඉතිහාසය පිළිබඳව පොතක් මුද්‍රණය කළේය.

(3) Rikalaning Nyepi, soang-soang Krama Désa patut ngamargiang Catur Brata

පතීර්ථය පිළිබඳව පොතක් මුද්‍රණය කළේය.

Panyepian, inggih punika:

හා. භාවනාවේ නිසි පොදු භාවනාවකට පිටුවීම.

හා. Amati geni: tan kéngin maapi-api;

කා. භාවනාවේ නිසි පොදු භාවනාවකට පිටුවීම.

නා. Amati karya: tan kéngin nyambut karya;

සා. භාවනාවේ නිසි පොදු භාවනාවකට පිටුවීම.

චා. Amati lelungan: tan kéngin malelungayan mrika-mriki;

ආ. භාවනාවේ නිසි පොදු භාවනාවකට පිටුවීම.

රා. Amati lelanguan: tan kéngin maoneng - onengan, ngawijilang suara ghora,

කඳුදැව් මුද්‍රණය කළේය.

nabuh gegambelan, lan sakancannya.

131 සඳුදා පැවැත්වූ සමාජ සේවකයින්ගේ (අංක 100) දේශනා සම්මන්ත්‍රණය.

(4) Catur Brata Panyepian punika kamargiang saking semeng (jam 6.00) jantos bénjangné

កែតម្រូវហិរញ្ញវត្ថុ (ឧបទ្វីប ៤១ ០០) ។

ngedas rahina (jam 6.00).

១១១ មេត្តាបង្គំបញ្ជូនទៅប្រើប្រាស់ប្រាក់ប្រចាំខែប្រចាំខែ បញ្ជូនទៅប្រើប្រាស់ប្រាក់ប្រចាំខែប្រចាំខែ

(5) Mangda pamargin Catur Brata Panyepian punika trepti, patut katilikin antuk tetelik
ក្នុងការអនុវត្តប្រកាសរបស់រាជរដ្ឋាភិបាល ទៀតដូចជាការបញ្ជូនទៅប្រើប្រាស់ប្រាក់ប្រចាំខែប្រចាំខែ

Désa sané kawastanin Pacalang Désa, tur sang mamurug patut katiwakin pamidanda

មេត្តាបង្គំបញ្ជូនទៅប្រើប្រាស់ប្រាក់ប្រចាំខែប្រចាំខែ បញ្ជូនទៅប្រើប្រាស់ប្រាក់ប្រចាំខែប្រចាំខែ

marupa pacaruan panca sanak ring catus pata Desa Adat Cepik. Pamargin pamidanda

ហិរញ្ញវត្ថុប្រចាំខែប្រចាំខែប្រចាំខែប្រចាំខែប្រចាំខែប្រចាំខែ

inucap ring ajeng kamargiang paling ten ring tilem sane jagi rauh.

១៤១ ក្នុងការអនុវត្តប្រកាសរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកាសរបស់រាជរដ្ឋាភិបាល

(6) Bénjangné ring pananggal ping kalih Sasih Kadasa, kawastanin Ngembak Geni,

ក្នុងការអនុវត្តប្រកាសរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តប្រកាសរបស់រាជរដ្ឋាភិបាល

soang-soang krama patut saling ngaksamayang sané kawastanin Dharma Santi.

សំបុត្រ ១១

SARGAH V

សូត្រទៅទៅទៅទៅទៅទៅទៅទៅទៅទៅ

SUKRETA TATA PAWONGAN DESA ADAT

បញ្ជូនទៅ ៧

Palet 1

បញ្ជូនទៅទៅទៅទៅទៅទៅទៅ

Pawongan Desa Adat.

ហិរ្និក្ខិ ៣

Indik 1

គ្រម

Krama

បុរាណវិទ្យា

Pawos 23

១៣៧ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ

(1) Sahananing sang jenek, mapaumahan ring wewengkon wewidangan Désa Adat Cepik
សិរិសិក្ខិគ្រម
sinanggeh Krama Désa.

១៣៨ គ្រម ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ

(2) Krama Desa inucap ring ajeng, linggihnyané wénten 3 (tigang) soroh manut ring
គ្រម ឧបាសនាសិរិសិក្ខិ ៣ (ទាំង) ៣ ប្រភេទ ឧបាសនាសិរិសិក្ខិ
kawentenan Perda 4 Tahun 2019 luiirnyane:

ហា គ្រម ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ

ha. Krama Desa Adat inggih punika krama Bali sane maagama Hindu turmaning
មិសិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ (ឧបាសនាសិរិសិក្ខិ) វិវាហាសិរិសិក្ខិ
mipil lan kaunggahang pinaka anggota (anggota) ring Desa Adat.

គា គ្រម ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ

na. Krama Tamiu inggih punika krama Bali sane maagama Hindu, lan nenten
មិសិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ (ឧបាសនាសិរិសិក្ខិ) វិវាហាសិរិសិក្ខិ
mipil, nanging kaunggahang pinaka anggota (anggota) ring Desa Adat.

ឃា គ្រម ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ ឧបាសនាសិរិសិក្ខិ

ca. Tamiu inggih punika tiosan ring Krama Desa Adat lan Krama Tamiu, sane
 ហៃកែកោរដ្ឋិយានិភ័យនិស្សិមមិមកក្រុមនៃនិស្សិមក្រុមនិស្សិមក្រុម
 ajebos wiadin jenek ring wawidangan Desa Adat, nenten mipil, nenten
 ហៃហៃហៃ គតិគតិហៃហៃហៃហៃហៃហៃហៃហៃហៃហៃ
 maagama Hindu, nanging kaungganghang ring Desa Adat pinaka Tamiu

១២១ គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម

(3) Krama Ngarep inggih punika: Kula warga sane melarapan wed utawi pangrawuh
 គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម
 saking desa sewosan saha ajeg pawiwahania.

១៣១ គ្រូមហេតុបូជិតិវិទ្យានិស្សិម

(4) Kerama tan ngarep luwire:

ហៃ គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម

ha. Kerama penyadha inggih punika: Kerama sane sampun megat ayah kagentosin
 គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម
 olah pewarisniya.

គា គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម

na. Kerama Penyade inggih punika: Kerama sane ngentosin ayah-ayah karma
 គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម គតិវិទ្យានិស្សិម
 ngarep wiadin tan ngarep tur sane kedadosang sekeha teruna teruni ring
 គតិវិទ្យានិស្សិម
 banjar.

១៤១ គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម គ្រូមហេតុបូជិតិវិទ្យានិស្សិម

ha. Ayahan Ngarep;

ka. ហាហង្គប្ប

na. Ayahan Balu.

១២១ ឯមត្តិកាបិទ្ធិត្រៃយុវ

(3) Sesengker ngawit tedun ngayah:

ហា ឧប្បិក្រមពុទ្ធសាសនាសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុង

ha. Marep ring Krama Désa sane pinaka pengayah penyeledi, ngalantur tedun

ព្រះមហាក្សត្រសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ

ngayah saking puput makala-kalan, lan sentana sane kaping kalih miwah

សម្រាប់ប្រជុំប្រជុំ ៤ (និម) ចំនួនមហាក្សត្រសម្រាប់ប្រជុំប្រជុំ

salanturnyane 6 (nem) sasih saking puput makala-kalaan wawu tedun ngayah.

ka. ឧប្បិក្រមពុទ្ធសាសនាសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ

na. Marep ring Krama Désa sané mawit saking ngarangin sareng makrama Désa

ចំនួនមហាក្សត្រសម្រាប់ប្រជុំប្រជុំ

ngawit saking pesadok sareng prajuru.

១៣១ ឯមត្តិកាសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ

(4) Sang saking séwosan Désa yan sareng tedun makrama Désa ring Désa Adat Cepik,

ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ

patut keni batu-batu utawi pamogpog, sané agengnyané satak kilo gram beras, kataur

ហាត្រៃយុវ

antuk jinah

១៤១ ហាត្រៃយុវ ឯមត្តិកាសម្រាប់ប្រជុំប្រជុំ ក្នុងទីក្រុងសម្រាប់ប្រជុំប្រជុំ

(5) Yan wénten krama saking séwosan Désa sareng ngranjing makrama désa ring Désa

គ។ កេរ្តិ៍បិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

na. Balu ngelintik, keni ayahan balu manut baluannyané, yan lanang keni ayahan
បិតា ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

lanang, yan istri keni ayahan istri.

១៧។ រឿងរ៉ាវប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

(ca) Ritatkala ngardi wawangunan marep kabuatan Désa Adat, makasami krama keni

ប្រពន្ធគ្រប់គ្រង

paturunan luire:

ហ។ ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

ha. Paturunan sama wibhaga manut pararem;

គ។ ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

na. Dana Punia, manut kalascaryan sang madana punia.

១៧។ ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

(ra) Krama Désa, kadadosang:

ហ។ ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

ha. Mapuangkid utawi tan tedun ngayah / parum:

១៧។ រឿងរ៉ាវប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

(1) Rikala nasarin mapawangunan,

១៧។ ប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

(2) Nangun yajnya: Ningang Sasihin/nelubulanin, ngotonin putra sane

គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង គឺជាបិតាប្រពន្ធគ្រប់គ្រង

kapertama, nyakapang, mesangih, mapesaksi, kaicalan putra, sakit lan

បទីហាតិ។

pathirthan.

១២១ គាប្បបមគ្គិវិក្ខិវាបម។

(3) Kaluwasan masengker déwasa;

១៣១ មប្បបដិហ្វហិពប្បប៉េ។

(4) Meluwasang utawi ngaluang

១៤១ ក្រាបិវុវាបមហាគ្យានិវ្យាបិវុវា។

(5) Polih dedawuhan saking Guru Wisésa;

១៤១ កាបិយាវេ ប្បបិវុវា ដូក្រាភិ មហិបិវុវាគ្យានិវ្យាបិវុវា។

(6) Kapialang, luiyé: sungkan, matepetin nak sungkan dahat,

គាលយូសិគាលាភិ។

kalayusekaran.

គា ក្រានិវេវិវុវាបិវុវាបម។ ដក្រាសាប្បបិវុវាគ្យានិវ្យាបិវុវា។

na. Ngewakilang ring jadma tiosan, sané sampun menék daa/truna.

ដា ក្រាបិវុវាបមហាគ្យានិវ្យាបិវុវា។ ក្រានិវ្យាបិវុវា។

ca. Mogpog utawi numbas ayahan, yening:

១៧១ ដក្រាបិវុវាបមហាគ្យានិវ្យាបិវុវាបម។

(1). Sakulawarga magenah ring dura Desa Adat Cepik melantaran ngrereh

បក្រានិវ្យាបិវុវាបមហាគ្យានិវ្យាបិវុវា។

pakaryan dados numbas ayahan abungkul.

១៨១ ក្រានិវ្យាបិវុវាបមហាគ្យានិវ្យាបិវុវាបម។

(2) yening silih sinunggil magenah ring dura Desa Adat cepik malantaran

ប្រធានបតីសភា ឯកសារសម្រេចសវនកម្មសវនករ

ngrereh pakaryan, dados numbas ayahan asibak.

- ១១ ឯកសារសម្រេចសវនកម្មសវនករ
 - ra. Dados nyeledii utawi nyuksukin Krama Ngarep yan sampun mayusa 17 warsa,
 - ហូរចេញសម្រេចសវនកម្មសវនករ ៤៧ ៤៧ ៤៧
 - utawi sampun tamat sekolah SMA
 - គា កាលបរិច្ឆេទសម្រេចសវនកម្មសវនករ ៥៧ ៥៧ ៥៧
 - ka. Nyadha mapiteges wusan ngayah risampun mayusa nem dasa lima warsa
 - គាសិហ្ន៍សវនកម្មសវនករសវនករសវនករសវនករសវនករ
 - kacihnayang antuk ilikita utawi Kartu Tanda penduduk

បទប្បញ្ញត្តិ ២៦

Pawos 26

ស្វដាធារណៈសវនកម្មសវនករសវនករសវនករ

Swadharma miwah Swadikara Krama Tamiu lan Tamiu:

- ១២១ គ្រូសម្រេចសវនកម្មសវនករសវនករសវនករសវនករសវនករ
 - (ha) Krama Tamiu lan Tamiu, patut madana punia ring Desa Adat, manut kalascaryan.
 - ១២២ គ្រូសម្រេចសវនកម្មសវនករសវនករសវនករសវនករសវនករ
 - (na) Krama tamiu patut nyarengin pidabdab ring Pawongan lan Palemahan
 - ១២៣ គ្រូសម្រេចសវនកម្មសវនករសវនករសវនករសវនករសវនករ
 - (ca) Tamiu patut nyarengin pidabdab ring Palemahan
 - ១២៤ គ្រូសម្រេចសវនកម្មសវនករសវនករសវនករសវនករសវនករ
 - ១២៤ គ្រូសម្រេចសវនកម្មសវនករសវនករសវនករសវនករសវនករ

- (ra) Krama Tamiu lan Tamiu, patut polih pasayuban marupa pitulung rikala katibén
បញ្ជាអាណា
pancabhaya.

បក្សាបក្សា ក្នុងក្រុង

Pawos 27

បញ្ជាបក្សាបក្សាបក្សា

Paturunan miwah Leluputan:

- ១២១ បញ្ជាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
(ha) Paturunan miwah peson-peson sajeroning ngulati kasukretan Desa Adat, kapitegenang
រឹងមាំបក្សាបក្សា
ring Krama Adat.
- ១២២ បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
(na) Désa Adat, wenang mawéh leluputan ayahan miwah peson-peson ring sang inggiling
រឹងមាំបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
linggih miwah sang kawelasarsan (sulinggih, pinandita).
- ១២៣ បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
(ca) Sor singgih leluputan miwah bacakan sang polih leluputan, kaunggahang jeroning
បក្សាបក្សា
Pararem.
- ១២៤ បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
(ra) Sajawaning Prajuru Desa Adat, sané taler pastika polih leluputan, luiaré:
ហ្នឹង បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា
ha. para sadhaka, minakàdi Pamangku Kahyangan Tiga/Panyiwian Désa Adat
បក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សាបក្សា

ha. séda;

၈၁ ပိတူနွေတၢ် ဝီၣ်ခိၣ်တၢ်ကွၢ်ဝါးတၢ်ကွၢ်မၤဆိခါပံၤတူၢ်ကတၢၢ်အံၤဒါ

na. pinunas ngraga, menawi magingsir linggih saking wewengkon Désa Adat

ဆိၣ်ပိၣ်ကါၤ။

Cepik.

၈၂ ကတၢၢ်အံၤတၢ် ပၤလၢကတၢၢ်ပၤပိၣ်ပိၣ်ဆိၣ်တၢ်ပိၣ်ပိၣ်ပံၤပၤမ့ၢ်မ့ၢ်တၢ်

ca. kanorayang, malantaran piwal ring Awig-awig miwah Pararem Krama Désa

ဟူၣ်ဒါဒါတၢ်တၢ်ပိၣ်ပိၣ်ပံၤပၤမ့ၢ်မ့ၢ်တၢ်ကတၢၢ်အံၤဒါပိၣ်ပိၣ်ပံၤတၢ်

utawi tan satinut ring pituduh Prajuru sajeroning indik nyupat sikian, minakadi

ကတၢၢ်အံၤတၢ်တၢ်ပိၣ်ပိၣ်ပံၤပၤမ့ၢ်မ့ၢ်

nénten prasida ngeséhin prawretti;

၁၈၁ သံပၤမ့ၢ်မ့ၢ်တၢ်တၢ်ပိၣ်ပိၣ်ပံၤပၤမ့ၢ်မ့ၢ်တၢ်ကတၢၢ်အံၤဒါပိၣ်ပိၣ်ပံၤ

(na) Sang wusan dados Krama Désa tan polih pahpahan druwén Désa Adat miwah tan

ကတၢၢ်အံၤတၢ်ပိၣ်ပိၣ်ပံၤပၤမ့ၢ်မ့ၢ်တၢ်ကတၢၢ်အံၤဒါပိၣ်ပိၣ်ပံၤ

polih pasayuban sajeroning ala ayu saking Desa Adat cepik.

ဟိၣ်ဆိၣ်ကါၤ ၂၅

Indik 3

ပၤကတၢၢ်အံၤသံပၤမ့ၢ်မ့ၢ်

Panyanggran Karya Suka Duka

ပၤကတၢၢ်အံၤ ၂၉

Pawos 29

(2) Bandesa Adat, karombo olih:

ហ។ បទេរ្យ្យ បិគគាបនិប្បូរគ្នាធានាទៅ

ha. Patajuh, pinaka Wakil Bandesa Adat;

គ។ បកាវិគាគិ បិគគាបេរ្យ្យស្វរាទៅ

na. Panyarikan, pinaka Juru Surat;

ឃ។ បទេរ្យ្យ បិគគាបត្រីខ្មែរធានាទៅ

ca. Patengen, pinaka Pangemong Druwén Désa;

ង។ ភីលិហគ្រូធានាទៅ បិគគាបេរ្យ្យស្វរាគិបិគគាធានាទៅសាប

ra. Kelihan Banjar Adat, pinaka tangan sukuning Bandesa Adat ring sowang-
សាបធានាទៅ

sowang Banjar.

១២១ កេត្រូធានាទៅ ភីលិហគិបិគគាធានាទៅ

(3) Banjar Adat kaenter olih Klian Banjar Adat

បុរាណវិទ្យា

Pawos 31

១២២ បុរាណវិទ្យា ភីលិហគិបិគគាធានាទៅ ១១ ឆ្នាំ កេត្រូធានាទៅ ភីលិហគិបិគគាធានាទៅ

(1) Prajuru Désa Adat, kapilih nyabran 5 warsa, ngawit saking padéwasané kaadegang
បិគគាបុរាណវិទ្យាធានាទៅ
pinaka Prajuru Désa Adat.

១២៣ បុរាណវិទ្យា ភីលិហគិបិគគាធានាទៅ ភីលិហគិបិគគាធានាទៅ

(2) Prajuru Desa Adat mawit saking Desa Adat Cepik

១២៤ ភីលិហគ្រូធានាទៅ ភីលិហគិបិគគាធានាទៅ សាបធានាទៅ

(3) Klian Banjar Adat mawit saking soang soang banjar Adat

១៣១ បុរាណវិទ្យា ភីលិហគិបិគគាធានាទៅ ភីលិហគិបិគគាធានាទៅ ភីលិហគិបិគគាធានាទៅ

(4) Prajuru Désa Adat sané swadharmannya sampun pupating sengker, kéngin kapilih
មេធាវី។

malih.

១១) បរិក្ខិត្តិកាព្រះពុទ្ធសាសនាសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ

(5) Pariindikané ngadegang Prajuru Désa Adat sakaluiré, kapastikayang malarapan
ប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

Paruman Krama Désa Adat tur kaingkupin antuk Krama.

១២) ប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

(6) Pamargi ngadegang prajuru kariinin antuk ngadegang Prawartaka. Ngadegang Prajuru
សម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

sane kasulurang manut pararem.

បទប្បញ្ញត្តិ

Pawos 32

១៣) ស្នង់មតិការពារសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ

(1) Swadharmaning Bandesa Adat, luiré:

ហ) ក្រុមប្រឹក្សាប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

ha. Ngénterang paruman-paruman Désa Adat;

គ) ក្រុមប្រឹក្សាសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

na. Ngénterang panglaksanaan sadaging Awig-awig miwah pamutus-pamutus
សម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

Krama Désa, sané sinanggeh Pararem;

ឃ) ក្រុមប្រឹក្សាសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

ca. Ngraksa miwah nudonang tata-titiné migunayang sarajabrana druwén Désa;

ង) ក្រុមប្រឹក្សាសម្រាប់ប្រជាពលរដ្ឋខ្មែរក្រុងភ្នំពេញ និងស្ថិតិសម្រាប់ប្រជាពលរដ្ឋ។

la. Lan sané séwosan sané wénten pakilitnya ring Désa Adat.

- ១៤១ ហេតុអ្វីទៅកញ្ញានោះបានដំដើមស្រូវស្រែកំដៅ ហេតុម្ចាស់ទៅទូទាញទាំងស្រុង
 (2) Tata-titiné nglaksanayang swadharma inucap ring ajeng, tan maren patut satinut ring
 ភាពិសេសិកម្មិកា បរាមូលី។ ធួន្ត្រិបុប្ផេន្ត្រិមាប្បមាញធួន្ត្រិមាហេតុផលាហិ ។
 daging Awig-awig, Pararem, dresta miwah Pamutus Paruman Krama Désa Adat.
- ១៤២ បញ្ឈប់ការកាត់កម្រិតប្រាក់សង់ប្រាក់ចំណូលសេវាសង្គមរាស្ត្រសហគ្រាស
 (3) Panglaksanané ring ajeng patut kasiarang ring Désa Adat, kapungkuripun.
 ១៤៣ សូមឲ្យពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ធានាសុខភាពសាមញ្ញ
 (4) Sumakuta utawi sumanggup natak Pamutus Paruman Krama Désa Adat, ngeninin
 ស្រុកស្រាវភិក្ខុសាច់។
 swadharman soang-soang Prajuru.

បទប្បញ្ញត្តិ ៣៣

Pawos 33

បង្កើតអង្គការស្រាវភិក្ខុសាច់សម្រាប់ការត្រួតពិនិត្យគុណភាពសេវាសង្គមរាស្ត្រសហគ្រាស

Patias utawi olih-olihan Prajuru Désa Adat, luiiré:

- ១៣១ ក្រុមហ៊ុនស្រាវភិក្ខុសាច់សម្រាប់ការត្រួតពិនិត្យគុណភាពសេវាសង្គមរាស្ត្រសហគ្រាស
 (ha) Luput rerampen utawi peson-peson;
 ១៣២ ក្រុមហ៊ុនស្រាវភិក្ខុសាច់សម្រាប់ការត្រួតពិនិត្យគុណភាពសេវាសង្គមរាស្ត្រសហគ្រាស ៤១ (ភីឡិ) តាមលេខ ១៧ ហេតុអ្វីទៅកាត់កម្រិតប្រាក់ចំណូលសេវាសង្គមរាស្ត្រសហគ្រាស
 (na) Polih upon-upon nyabran 6 (nem) sasih, utawi nemonin Karya ring Pura Puseh,
 ហេតុអ្វីទៅកាត់កម្រិតប្រាក់ចំណូលសេវាសង្គមរាស្ត្រសហគ្រាស
 agengnyane sapengarga 5 kg beras
 ១៣៣ ក្រុមហ៊ុនស្រាវភិក្ខុសាច់សម្រាប់ការត្រួតពិនិត្យគុណភាពសេវាសង្គមរាស្ត្រសហគ្រាស
 (ca) Polih pah-pahan sarin canang apahtiga ritatkala wenten Upacara Yadnya ring
 ការប្រារព្ធស្រីយោង។

langkung adiri saking gebogan Krama Désa Adat.

ဟိန္ဒိစါ၊ ဣ၊

Indik 2

မဘာဂုဏဏ၊

Sabha Desa

ပဟဟာမါ၊ ဣ၊

Pawos 35

မဘာဂုဏဏ၊ ဟိန္ဒိပုဂ္ဂိုလ်တို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

Sabha Désa, inggih punika lembabaga sane ngamargiang swadharma ngicen dharma

မာရ်ဗွဲဝိပုဂ္ဂိုလ်တို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

tatimbang ring Prajuru Desa Adat sajeroning nitenin pamargi Desa Adat.

ပဟဟာမါ၊ ဣ၊

Pawos 36

မာရ်ဗွဲဝိပုဂ္ဂိုလ်တို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

Tata cara ngadegang Sabha Desa inggih punika:

၁။ မဘာဂုဏဏ၊ မိမိတို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

(ha) Sabha Desa mawit saking soang – soang krama Banjar Adat sane sampun sinanggeh

မိမိတို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

wikan ring Agama, Adat, sastra, budaya lan dresta.

၂။ မဘာဂုဏဏ၊ မိမိတို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

(na) Sabha Desa kajudi oleh Prajuru Desa Adat

၃။ မဘာဂုဏဏ၊ မိမိတို့ကဲ့သို့ပညာမရှိဘဲ ဝါသနာထား၍ ဝါသနာထား၍

(ca) Sabha Désa akéhnya tigang diri, mawit saking swang swang banjar adat

១៣១ សព្វគុណមិក្កិហិវិគតោមញ្ញុបលបត្តញ្ញុសវាវុហតោស្សត្តិមិគ្យាទិវារាតិ

(ra) Sane kamanggehang pinaka Manggala lan angga Sabha Desa kasungkemin sajeroning
បរមេវុគ្គុតោសេដាទៅ

Paruman Desa Adat

១៣២ មសហេយហេត្យាវាវុហតោប្បុសត្យនិគម្ភេត្តយហេត្យុទ្ធរាវុហតោសេដាម្ពិញ្ញិប្បនិគា។១។

(ka) Masa ayahan Sabha Desa wusan sinarengan ayahan Prajuru Desa Adat inggih punika 5
ថ្ងៃ

warsa

បទប្បញ្ញត្តិ

Pawos 37

១៣៣ បបលីហេត្យាវាវុហតោមិគតោដិ

(1) Papalihan Sabha Desa minakadi:

ហ។ មញ្ញុបលហេតិវិ

ha. Manggala, adiri

គ។ ហញ្ញុសាសិវុតិវិ

na. Angga, kalih diri

បទប្បញ្ញត្តិ

Pawos 38

១៣៤ ធួយេត្យាវាវុហតោ កិវុសានិគ្គមទោមិធួមទិវិប្បទ្ធរាវុហតោ

(1) Swadharman Sabha Désa, ngicénin dharma tetimbang majeng ring Prajuru Désa
បទប្បញ្ញត្តិ។១។សិវុតិវិ

pawos 5, sajeroning:

ហ។ មត្តយសេវិវិប្បទោមិបរមេវុគ្គុតោសេដាទៅ

ha. Mekarya Awig-Awig utawi Pararem Desa Adat

គ។ ប្រឹក្សានិយមបញ្ជាភូមិភាគឃុំឃាំង

na. Ngrincikang pawangunan Désa Adat.

ឃ។ ប្រឹក្សានិយមបញ្ជាភូមិភាគឃុំឃាំង

ca. Ngrincikang olih-olihan lan prabea Désa Adat.

ង។ បញ្ជាអនុវត្តបញ្ជាភូមិភាគឃុំឃាំង

ra. Nglaksanayang pangrencana Désa Adat.

១២១ ដូចគ្នាជាមួយភូមិភាគឃុំឃាំង

(2). Swadikara Sabha Désa inggih punika:

ហ។ ប្រឹក្សាភិបាលស្ថាប័នស្រុកឃុំឃាំង

ha. Luput dados sayo utawi kasinoman asibak, lanang utawi istri

គ។ ភូមិភាគឃុំឃាំង

na. Polih olih-olihan ritatkala ngemargiang swadharman dados sabha Desa,

ហើយត្រូវគោរពតាមប្រការ

agengnya manut pararem

បទប្បញ្ញត្តិ ៣៩

Pawos 39

១២២ ប្រឹក្សាភិបាលស្ថាប័នស្រុកឃុំឃាំង

(1) Wusan dados Angga Sabha Désa sangkaning:

ហ។ ភូមិភាគឃុំឃាំង

ha. Seda;

- ၈၁ ပိတုကမ္ဘာတေလကွာကွာကွာကွာကွာကွာကွာကွာကွာ
- na. Pinunas ngraga malantaran jalaran sané pastika;
- ၈၂ သွမ်မိကွာသမ္ဘာကွာပုဂ္ဂိုလ်မိကွာမဟာယမာရ်
- ca. Swadharmannya sampun puputing sengker ayahan;
- ၈၃ ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- ra. Kawusan / kanorayang olih Krama Désa duaning iwang pamargi, menawi nilar
ကော့မာရ်
- sesana.

- ၈၄ ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- ka. Kawusang / kanorayang olih Prajuru Desa Adat santukan ten ngemargiang
သွမ်မိကွာသမ္ဘာကွာပုဂ္ဂိုလ်မိကွာမဟာယမာရ်
- Swadharman Sabha Desa.

- ၁၅၁ ကော့ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- (2) Ngentosin, ngwusanang utawi nganorayang Sabha Désa, patut kamargiang sajeroning
ပဟာယကွာမာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- Paruman Krama Désa Adat tur kaingkupin antuk pinih kedik kalih pah tiga saking
ကော့ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- gebogan Krama Désa sané rawuh.

- ၁၅၂ ကော့ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- (3) Rikala wenten silih sinunggil angga Sabha Desa wusan sadurung puput masa ayahan,
ကော့ကော့မာရ်/ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်ကော့ကော့မာရ်
- kadi indike ring aksara ha, na, ra, ka prasida kaadegang mewali olih Prajuru Desa Adat
ပိတုကော့ကော့မာရ်

pinaka pangentos.

ហិឡៃសិវ្យា

Indik 3

ឆីហ្វេរតា

Kerta Desa

ហហហសិវ្យា

Pawos 40

ឆីហ្វេរតា ហិឡៃសិវ្យាឡៃចេតនាឃ្លាតដល់មតិសំណើហ្វេរតាឡៃឆីហ្វេរតា
Kerta Désa, inggih punika lembaga sane ngamargiang swadharma ngicen pamutus pariindikan
បិណ្ណាឃ្លាតដល់មតិសំណើហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតា
wicara sane wenten ring Desa Adat manut Awg-Awig utawi Pararem Desa Adat sane sampun
ឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតា
kasungkemin ring Desa Adat.

ហហហសិវ្យា

Pawos 41

ហហហសិវ្យាឡៃឆីហ្វេរតា

Tata cara ngadegang Kerta Desa inggih punika:

- ១ហៈ ឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតា
- (ha). Kerta Desa mawit saking utusan soang – soang krama Banjar Adat, sane sampun
ឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតាឡៃឆីហ្វេរតា
sinanggeh wikan ring Hukum Adat (Awig- Awig, Pararem Desa Adat Cepik), hukum

ကရုဗျာကဗျာ၊ ဇာတိဗျာ၊ အေဒါ၊ ကဗျာ၊ ကျွဲယု၊ ဗုဒ္ဓဗျာ၊ နာမဗျာ၊ ပိန္နဲဗျာ၊ ပိန္နဲဗျာ၊
Nasional, Agama, Adat, sastra, budaya lan dresta Desa Adat cepik lan mawit saking
သိပ္ပံဗျာ၊ ကရုဗျာ၊ အေဒါ၊
sami Prajuru Desa Adat

၁၈၁။ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊

(na). Kerta Désa sane mawit saking utusan Banjar Adat akéhniane tigang diri.

၁၈၂။ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊ နီဟေဒါကရုဗျာ၊

(ca). Kerta Desa sane mawit saking utusan Banjar Adat ritatkala kasudi mayusa ten

လိန္တင်ဂရိတ် ၆၅ ဘဝ။

lintangan ring 65 warsa

၁၈၃။ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊

(ra). Sane kamanggehang pinaka Pemucuk Kerta Desa inggih Punika Bandesa Adat

၁၈၄။ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊ သုကရုဗျာ၊

(ka). Pemucuk Kerta Desa ngangkep pinaka angga Kerta Desa

၁၈၅။ ငါးဘဝ၊ ငါးဘဝ၊ ငါးဘဝ၊ ငါးဘဝ၊ ငါးဘဝ၊

(da). Masa ayahan Kerta Desa wusan sinarengan ayahan Prajuru Desa Adat inggih punika 5

ဘဝ။

warsa

ပုဂံ၊ ၁၉၅၅။

Pawos 42

ပုဂံ၊ ငါးဘဝ၊ ငါးဘဝ၊ ငါးဘဝ၊

Papalihan Kerta Desa minakadi:

- ၂၈၂။ ပဗျသ္မုရိၤ ဟံးခိၣ် (ကၢၤကွၢ်ကၢၤအဲဒါၤ)။
- (ha). Pemucuk, adiri (Bandesa Adat)
- ၂၈၃။ ပကၢၤကိၣ်ကၢၤရိၤ ဟံးခိၣ် (ပကၢၤကိၣ်ကၢၤကွၢ်ကၢၤအဲဒါၤ)။
- (na). Panyarikan, adiri (Penyarikan Desa Adat)
- ၂၈၄။ ဟံးဗျ။
- (ca). Angga

ပၤတၢ်ပၤဒ် ၃၅။

Pawos 43

- ၂၈၅။ သွၢ်ခဲၣ်နွံၣ်ကၢၤကွၢ်ကၢၤအဲဒါၤ ဟံးဗျၢ်ပုၤခိၣ်ခဲး နီၣ်ပၤ ကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
- (1) Swadharman Kerta Désa, inggih punika; nerima, nureksa lan ngicen pamutus
ပၤကိၣ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
parindikan wicara utawi perkara Adat manut ring hukum Adat sane sampun
ကၢၤသွၢ်ခဲၣ်နွံၣ်ကၢၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
kasungkemin ring Desa Adat Cepik.
- ၂၈၆။ ပၤကိၣ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
- (2) Pariindik sane prasida kaambil, katureksa lan kaputus olih Kerta Desa inggih punika:
၂၈၇။ ဟံးဗျၢ်ပုၤခိၣ်ခဲး ကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
ha. Indik Prajuru Désa sané singsal ngamargiang awig-awig.
၂၈၈။ ဟံးဗျၢ်ပုၤခိၣ်ခဲး ကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤကွၢ်ကၢၤအဲဒါၤ
na. Indik Pemangku, Serati, Juru Sunggi, Juru Pundut, Pecalang, Sabha Desa,

ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ

Kerta Desa sane nilar sesana.

- ဆၢ ဟိၣ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ
- ca. Indik kawéntenan byuta ring désa adat sané kasenggguh wicara
- ၇ၢ ဟိၣ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ
- ra. Indik Nguwah nguwuhin Awig-Awid lan Pararem Desa Adat

၁၉၁ မွၢ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ

(3) Swadikara Kerta Désa inggih punika:

- ဟၢ ဟိၣ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ
- ha. Luput dados sayo utawi kasinoman asibak, lanang utawi istri
- ၈ၢ ဟိၣ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ
- na. Polih olih-olihan ritatkala ngemargiang swadharman Kerta Desa, agengnya
မၤကၢၤခါးဂေၤဒါးမၤကၢၤ
manut pararem.

ဟၢဟၢ ၃၃၅

Pawos 44

၁၉၂ မွၢ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ

(1) Wusan dados Angga Kerta Désa sangkaning:

- ဟၢ ဟၢ
- ha. Seda;
- ၈ၢ မိၣ်ခါးဂေၤဒါးမၤကၢၤခါးဂေၤဒါးမၤကၢၤ
- na. Pinunas ngraga malantaran jalaran sané pastika;

ꦏꦼꦛ꧀

ບາງຍາກຊູດາເຂດເທິງ

Paruman Desa Adat

ບາງບາລີ 39

Pawos 45

171 ທຸກທາລາມາງຍາກຊູດາເຂດເທິງປີສູງປີກາະ

(1) Dudonan Paruman ring Désa Adat Cepik luié:

1. ບາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ

ha. Paruman Krama Désa, kawéntenang sanistannya apisan jeroning awarsa utawi
ຍາກຊູດາເທິງ ສາງທາລາມາງຍາກຊູດາເທິງ ສາງທາລາມາງຍາກຊູດາເທິງ
manut kabuatan, sané karihinin antuk tetibak arah-arah.

2. ບາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ

na. Paruman Padgatakala, réhning wénten indik sané dahat mabuat sané pacang
ສາງທາລາມາງຍາກຊູດາເທິງ ສາງທາລາມາງຍາກຊູດາເທິງ ສາງທາລາມາງຍາກຊູດາເທິງ
kabawosang, sané karihinin antuk tetibak arah-arah;

3. ບາງຍາກຊູດາເທິງ/ສາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ

ca. Paruman Prajuru / Kerta Désa, kawéntenang manut kabuatan;

4. ບາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ

ra. Paruman Sekaa-sekaa, kawéntenang manut kabuatan.

172 ບໍ່ເທິງສາງຍາກຊູດາເຂດເທິງ ບາງຍາກຊູດາເທິງ

(2) Pamargin Paruman Désa Adat, patut nganutin dudonan:

1. ບາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ

ha. Paruman wahu kéngin kakawitin sasampuné katedunin antuk pinih kedik kalih
ບາງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ ສາງຍາກຊູດາເທິງ
pah tiga lintang adiri saking sang patut ngamiletin Paruman, kamanggala antuk
ເທິງຍາກຊູດາເທິງ ສາງບຸຣູຄິ່ມຄິ່ມສູງປີມາເຮັດກາລິບາບໍ່ມາເຮັດ ສາງຍາກຊູດາເທິງ

tengeran suaran kulkul, mabusana adat Bali, tan kalugra makta gegawan

សត្វល្អិតៗ ការិយិនិត្តត្រូវសត្វល្អិតៗ ការិយិនិត្តត្រូវសត្វល្អិតៗ

sakaluiré, karihinin antuk ngarcana Bhagawàn Panyarikan, majalaran widhi

វិធានការៗ

widhana lan cané;

គ) បញ្ជូនទុកទៅដោយភារកិច្ចនៃការិយិនិត្ត ក្នុងកិច្ចការនៃការិយិនិត្ត

na. Paruman Desa Adat maosin indik: nguwah-nguwuhin Awig-Awig utawi

បញ្ជូនទុកទៅដោយភារកិច្ចនៃការិយិនិត្ត ក្នុងកិច្ចការនៃការិយិនិត្ត

Pararem, ngesahang Prajuru Adat, kawentenan LPD, ngericikang wawangunan

ក្នុងកិច្ចការនៃការិយិនិត្ត ក្នុងកិច្ចការនៃការិយិនិត្ត

Desa Adat, nguningayang indik gebogan kawentenan artha brana padruwen

ក្នុងកិច្ចការនៃការិយិនិត្ត ក្នុងកិច្ចការនៃការិយិនិត្ត

Desa Adat lan sane siosan sane pinih mabuat.

ឃ) មត្តិការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត

ca. Maka pangawit, kalaksanayang panyacak pangesép, karuntutin antuk nyacak

ក្នុងកិច្ចការនៃការិយិនិត្ត ក្នុងកិច្ចការនៃការិយិនិត្ត

dadosan, wawu kalanturang antuk parum. Sasampun parumané puput, patut

ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត

kacacak malih, tur sané kasép, sang ninggal paruman miwah sané nosa,

វិធានការៗ ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត

wenang katibakin danda, sané ageng alit ipun, kasulurang manut Pararem;

ឃ) មត្តិការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត ការិយិនិត្ត

kéngin nunasang indiké punika ring Sang Maraga Guru Wisésa.

ဟိန္ဒိန္ဒါ ဣ

Indik 2

ပမဏ္ဍိပုဏ္ဏေယျာဒါဏေဇာဒါ

Pasangkepan Krama Désa Adat

ပာဗာမါ ၃၄

Pawos 46

၁၈၁ ပမဏ္ဍိပုဏ္ဏေယျာဒါဏေဇာဒါ နာဂပဏ္ဍိနိမိန္ဒါ ၄ (နိမိ) တေဇာပိမိဏ္ဍိ

(1) Pasangkepan Krama Desa Adat, kawéntenang sanistannya 6 (nem) sasih apisan

ကောဗြဟ္မာနုပေပိပိပုဏ္ဏေယျာဒါ

nyabran wusan pujawali ring Pura Dalem

၁၉၁ ပမဏ္ဍိပုဏ္ဏေယျာဒါ နာဂပဏ္ဍိနိမိန္ဒါ (ဟိဇာ) တေဇာပိမိဏ္ဍိနုပေပိပိပုဏ္ဏေယျာဒါ

(2) Pasangkepan prajuru, kawéntenang 3 (tigang) sasih apisan nyabran wuku Medangsia

ပာဗာမါ ၃၅

lan Watugunung

၂၀၁ ပမဏ္ဍိပုဏ္ဏေယျာဒါ နာဂပဏ္ဍိနိမိန္ဒါ နာဂပဏ္ဍိနိမိန္ဒါ

(3) Pasangkepan sekaa-sekaa, kawéntenang manut kabuatan.

ပာဗာမါ ၃၆

Pawos 47

၂၁၁ နာဂပဏ္ဍိနိမိန္ဒါ ပမဏ္ဍိပုဏ္ဏေယျာဒါ နာဂပဏ္ဍိနိမိန္ဒါ နာဂပဏ္ဍိနိမိန္ဒါ

(1) Sajeroning Pasangkepan Krama Désa Adat, Bandesa Adat patut ngénterang Krama

ပမဏ္ဍိပုဏ္ဏေယျာဒါ ပမဏ္ဍိပုဏ္ဏေယျာဒါ

Désa Adat, pamekas ngeninin indik:

- ၆၂၁ ဗျာဒိယသိသာကမာကုမာနိဂိတသေသေဂါ။
- ha. Mutusang wicara sane wenten ring Desa Adat
- ၆၂၂ တဲဗိယံပူဇာကပပဗျာဒိယသေသေဂါ။
- na. Ngemargiang rencana wawangunan Desa Adat
- ၆၂၃ ဟယဒဟယဟန္တဗျာဒိယသေသေဂါ။
- ca. Ayah ayahan krama Desa Adat
- ၆၂၄ ပဲဗိန္တဗျာဒိယသေသေဂါ။
- ra. Pamargin lan prabea upacara yadnya ring Desa Adat
- ၆၂၅ ကိယာဒိယသိသေသိပိဗျာဒိယသေသေဂါ။
- ka. Nyiarang daging Awig-Awig lan Pararem Desa Adat
- ၆၂၆ ပဗျာဒိယသေသေဂါ။
- (2) Pamutus Paruman Krama Désa sané sinanggehang Pararem, kamanggehang maka ပဗိဗိဗိပဗျာဒိယသေသေဂါ။
- pamitegep panglaksanaan Awig-awig.

ပာဗာမိ ၃၅

Pawos 48

- ၆၂၇ ပဗျာဒိယသေသေဂါ။
- (1) Paruman Prajuru Désa Adat, kawenangang wantah ngerincikang pangreñcana marep ရိယာဗျာဒိယသေသေဂါ။
- ring utsahan désané kapungkur.
- ၆၂၈ ပဗျာဒိယသေသေဂါ။
- (2) Paruman Prajuru Désa Adat, tan kawenangang ngamedalang tetegenan ring Krama ဂုဏ်သေသေဂါ။

Désa, sadéréngé kaingkupin antuk Krama Désa.

១២១ បម្បេងស្រុក/ស្រីសោយកាល ៗ គ្រប់គ្រងបម្បេងស្រុក

(3) Pamutus Paruman Prajuru/Kerta Désa, kéngin ngawetuang pasuara manut daging

បម្បេងស្រុក/ស្រីសោយកាល ៗ គ្រប់គ្រងបម្បេងស្រុក បម្បេងស្រុក/ស្រីសោយកាល ៗ គ្រប់គ្រងបម្បេងស្រុក
pituduh sang ngawa ràt, utawi ngonékang pamutus sané pecak sampun dados Pararem

ស្រុក/ស្រីសោយកាល ៗ

Krama Désa.

បញ្ជី ១ ៣១

Palet 4

ហិរញ្ញវត្ថុ ១២១

Indik Lembaga Adat

ហិរញ្ញវត្ថុ ១ ៣១

Indik 1

បម្រើសេវា ១២១

Paiketan Pamangku

បុគ្គលិក ១ ៣១

Pawos 49

១៣១ បម្រើសេវា ១២១ ហិរញ្ញវត្ថុ ១២១ បម្រើសេវា ១២១ ហិរញ្ញវត្ថុ ១២១

(1) Paiketan Pamangku inggih punika pupulan krama sane sampun kasinanggeh pinaka

បម្រើសេវា ១២១ ហិរញ្ញវត្ថុ ១២១ បម្រើសេវា ១២១ ហិរញ្ញវត្ថុ ១២១

Pamangku. Angga paiketan pamangku maswadharma kukuh ngamargiang Dharma

គាបមញ្ញបតិ។ និញ្ញាប័ត្រសិក្សាសាស្ត្របច្ចេកទេសនិងគ្រឹះស្ថានបណ្ឌិតបណ្ឌិក
kapamangkuan, nincapang kaweruhan lan kawagedan indik kapamangkuan, tur
មហាវិទ្យាល័យមនុស្សធម៌សិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
mautsaha manados panuntun pamargin ajaran agama miwah sida manados tatuladan

- ១៧១ វិវាសនាប្រកាស/សម្បត្តិសិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- (2) Ring soang-soang Pura/kahyangan, wenten sane kaadegang pinaka Pamangku.

- ១៧២ បបលិហាសាហ៊ីតិសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- (3) Papalihan paiketan Pamangku minakadi:

- ហ។ បបេសាសិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- ha. Patajuh, pinaka wakil manggala Paiketan Pamangku;
- គ។ បបេសាសិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- na. Panyarikan, pinaka Juru Surat;
- ឃ។ បបេសាសិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- ca. Patengen, pinaka Pangemong druwén Paiketan Pamangku

បទប្បញ្ញត្តិ ១០១

Pawos 50

- ១៧៣ បិទបញ្ជាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- (1) Pidabdabé ngadegang Pamangku, nganutin dudonan minakadi:
- ហ។ ប្រឹក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- ha. ngwilang saking turunan utawi ngwaris;
- គ។ មហាវិទ្យាល័យមនុស្សធម៌សិក្សាសាស្ត្រសម័យថ្មីសិក្សាសាស្ត្រសម័យសាស្ត្របច្ចេកទេស
- na. malantaran kapilih antuk Krama Désa.

សា ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ca. malantaran nyanjan utawi nuhur ring pura sane karerehang Pamangku.

១២១ ឯសុខភាពគ្រប់គ្រងគ្រួសារសាធារណៈ ត្បូងឃ្មុំ

(2) Sang sane tan wenang kaadegang dados Pamangku, luiré:

សា ក្រុមប្រឹក្សា ត្បូងឃ្មុំ ក្រុមប្រឹក្សា ក្រុមប្រឹក្សា ក្រុមប្រឹក្សា ក្រុមប្រឹក្សា

ha. cédàngga, luire: pécéng, pérot, cungh lan sapanunggalannya;

គា តាមសិទ្ធិស្រាវជ្រាវសុខភាពគ្រួសារសាធារណៈ ត្បូងឃ្មុំ

na. sapa sira ugi sané nénten kapatutang manut pararem;

សា គ្រប់គ្រងគ្រួសារសាធារណៈ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ

ca. nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban;

១២២ ប្រកាសសាធារណៈ

(3) Prabéa Kapamangkuan:

សា ប្រកាសសាធារណៈ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ

ha. prabéa adiksa widhi utawi ngawintenang Pamangku, kamedalin miwah
គោលការណ៍សុខភាពគ្រួសារសាធារណៈ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ
kalaksanayang olih Krama Désa tur pawintenang kamargiang ring Kahyangan
ក្រុមប្រឹក្សាសុខភាពគ្រួសារសាធារណៈ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ
genah sane pacang kaadegang dados Pamangku tur patut ngrereh Guru

គា ក្រុមប្រឹក្សា/ ក្រុមប្រឹក្សា

Nabe/Panuntun.

គា ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

na. marep ring prabéan pitra yajnya ring Pamangku, yan séda ri wekas, Krama

ក្រុមប្រឹក្សាសុខភាពគ្រួសារសាធារណៈ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ ត្បូងឃ្មុំ

Désané patut mawéh dana punia atiwa-tiwa, sane kasulurang ring Pararem.

ບາງບາສີ 1971

Pawos 51

ສູ່ພັດທະນາ

Swadharmaning Pamangku:

1. ມາດຕະການປ້ອງກັນການປ່ຽນແປງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

(ha). Ngénterang upacara piodalan ring kahyangan sané kaempon utawi ring pakubon
ກຳລັງກຳລັງຮຸກຮີງ

soang-soang krama;

1. ມາດຕະການປ້ອງກັນການປ່ຽນແປງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

(na) Pradé sinalih tunggil Pamangku Kahyangan Désa kapialang rikala piodalan ring pura

ສາມາດເປັນໄປໄດ້ທີ່ຈະປ່ຽນແປງຮູບຮ່າງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

sané kaempon, kénigin nyelang Pamangku Kahyangan Tiga lan Kahyangan Désa,

ສາມາດເປັນໄປໄດ້ທີ່ຈະປ່ຽນແປງ

katiténin olih Prajuru;

1. ມາດຕະການປ້ອງກັນການປ່ຽນແປງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

(ca). Yan Pamangku kalayusekaran, wenang anglepas swadharma, kasulurang manut

ບາງບາສີ

Pararem;

1. ມາດຕະການປ້ອງກັນການປ່ຽນແປງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

(ra) Yan Pamangku sampun tigang rahina ngayah ring pura sané kaempon, kancit wénten

ສາມາດເປັນໄປໄດ້ທີ່ຈະປ່ຽນແປງຮູບຮ່າງພຽງແຕ່ຮູບຮ່າງເທົ່ານັ້ນ

kulawaragannya kalayusekaran, Pamangku inucap tan kenéng cuntaka, sakéwanten

ກຳລັງກຳລັງຮຸກຮີງ

បរាសាស្ត្រ ១២២

Pawos 53

បរាសាស្ត្រ ១២២ រឿង ១២២

Pamangku kagentosin, riantukan:

១២២ រឿង ១២២

(ha). Séda;

១២២ បរាសាស្ត្រ ១២២ រឿង ១២២

(na). Pinunas ngraga, menawi kageringan lan sapanunggilannya;

១២២ បរាសាស្ត្រ ១២២ រឿង ១២២

(ca). Kawusanang antuk Krama, riantukan nilar sesanan Pamangku.

បរាសាស្ត្រ ១២៣

Pawos 54

១២៣ បរាសាស្ត្រ ១២៣ រឿង ១២៣

(1) Prajuru Paiketan Pamangku, kapilih nyabran tigang warsa, ngawit saking padéwasané kaadegang pinaka Prajuru Paiketan Pamangku.

kaadegang pinaka Prajuru Paiketan Pamangku.

១២៣ បរាសាស្ត្រ ១២៣ រឿង ១២៣

(2) Prajuru Paiketan Pamangku sané swadharmannya sampun puputing sengker, kéngin kapilih malih.

kapilih malih.

១២៣ បរាសាស្ត្រ ១២៣ រឿង ១២៣

(3) Pariindikané ngadegang Prajuru Paiketan Pamangku sakaluiré, kapastikayang

បរាសាស្ត្រ ១២៣ រឿង ១២៣

malarapan Paruman angga Paiketan Pamangku tur kaingkupin antuk atenga langkung
ທາຂົນສົ່ງພິເສດພິເສດ

adiri saking pamilet.

131 ບູລິຍາດສາມັນດຽວພາຍໃນພາກພື້ນ ສາມາດ

(4) Wusan dados Prajuru Paiketan Pamangku, sangkaning:

ທາ ພິເສດ

ha. Lina;

ຂາ ບໍລິຫານຄອບຄົວກະຊວງກະສິກະຊາດ

na. Pinunas ngraga malantaran jalaran sané pastika;

ສາ ສູນຄວາມປະສາດພິເສດ

ca. Swadharmannya sampun puputing senger;

ກາ ສາມາດ/ສາມາດພັດທະນາພາຍໃນພາກພື້ນພາຍໃນ

ra. Kawusanang/kanorayang olih Angga Paiketan Pamangku duaning iwang
ບໍ່ເປັນ ພິເສດພິເສດ

pamargi, menawi nilar sesana.

132 ຕົວຢ່າງຂອງການຈັດຕັ້ງສາມາດພັດທະນາພາຍໃນ

(5) Ngentosin, ngwusanang utawi nganorayang Prajuru Paiketan Pamangku, patut

ສາມາດພັດທະນາພາຍໃນພາກພື້ນພາຍໃນ

kamargiang sajeroning Paruman Paiketan Pamangku tur kaingkupin antuk pinih kedik

ທາເຈັບຈຸດພິເສດພິເສດ

atenga langkung adiri saking pamilet.

(1) Pidabdabé ngadegang Serati, nganutin dudonan minakadi:

- ທາ ຫຼີລິມສາລິເງງາສຸທາວິຫຼາກິສີ
- ha. ngwilang saking turunan utawi ngwaris;
- ສາ ຍາເນຊາກຸສິປິນິງຸກາທິງຸຍາທາ
- na. malantaran kapilih oleh Krama Désa.
- ສາ ຍາເນຊາກຸສິປິນິງຸກາທິງຸຍາທາສາບູບູບາລິກາ
- ca. malantaran nyanjan utawi nuhur ring pura sane karerehang Serati.

໑໘ ພິມາກາສາສິກາລິເວທາລາສຸວິກາ ຫຼີປິກາ

(2) Sang sane tan wenang kaadegang dados Serati, luiré:

- ທາ ງສາດຕາ ຫຼີປິກາ ງບາສາ ບິກາທາ ສຸເຊິນາສາບູບູບາລິກາ
- ha. cédàngga, luires: pécéng, pérot, cungh lan sapanunggalannya;
- ສາ ທາບສິກາທິມາກາສາສິກາສາຍາຍາທາບູບາລິກາ
- na. sapa sira ugi sané nénten kapatutang manut pararem;
- ສາ ສາສາສິເຊິນາ ທາຍາສາ ຫຼີປິກາ ສາຍາຍາທາສາສາຍາຍາສາຍາຍາ
- ca. nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban;

໑໙ ຫຼີປິກາສາຍາຍາ

(3) Prabéa Serati:

- ທາ ຫຼີປິກາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາ
- ha. prabéa adiksa widhi utawi ngwintenang serati, kamedalin miwah
ສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາ
kalaksanayang oleh Krama Désa tur pawintenan kamargiang ring Kahyangan
ທິກາສາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາສາຍາຍາ
genah sane pacang kaadegang dados Serati tur patut ngrereh Guru
ສາຍາຍາ/ປາຍາຍາ
Nabe/Panuntun.

- គ។ ឧប្បប្បក្រាបយកនិទ្រាមធម៌រាង យកគ្រូយកវិចិត្រសិក្សា ត្រូវមកទៅទាន
- na. marep ring prabéan pitra yajnya Serati, yan séda ri wekas, Krama Désané
- បង្កើតបុណ្យប្រារព្ធបទិវា មកទានស្រូវវារីបរាមុខ
- patut mawéh dana punia atiwa-tiwa, sane kasulurang ring Pararem.

បទប្បញ្ញត្តិ ១៧

Pawos 57

ស្នង់ឧតិសិរាង៖

Swadharmaning Serati:

- ១៧។ ក្រុមប្រឹក្សាបុគ្គលិកនៃការងារសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
- (ha). ngénterang upakara sajeroning upacara piodalan ring kahyangan genah kaadegang
- ហេតុអ្វីហើយ?
- dados serati;
- ១៧។ ប្រកាសនៃការងារសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
- (na). pradé sinalih tunggil serati Désa kapialang rikala piodalan ring pura sané kaempon,
- ក្រុមប្រឹក្សាសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
- kéngin nyelang serati, tata titine katiténin olih Prajuru;
- ១៧។ យកវិចិត្រសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
- (ca). yan serati kalayusekaran, wenang anglepas swadharma, kasulurang manut Pararem;
- ១៧។ ឲ្យគ្រូមេត្តាប្រើប្រាស់ធនធានសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវនៃស្ថាប័នសិក្សាស្រាវជ្រាវ
- (ra). mungguh tedun ring palinggih-palinggih Kahyangan Désa miwah ngiyasin pralingga-
- ប្រើប្រាស់

pralingga;

១គា។ ឆីរាទី។ បញ្ចេញធាតុហិរិកាសគមិបុរាភិប្បិមន្យិរាទី។

(ka). Serati, patut ngamanggehang sesana miwah agem-ageman Serati.

បុរាសិទ្ធ ១៥៧

Pawos 58

បទិយស្តេចាមិរាហាវិរុរាហាវិរាទី។ ប្បមិរាវះ

Patias utawi olih-olihan Serati, luiyé:

១ហ។ ឆរិក្ខនិកិកាបុរាភិប្បិបសារាយន្តិកិកាប្បិក្ខន្យាសាមិ

(ha). Sarin canang rikala ngenterang upacara yajnya ring Kahyangan lan soang-soang

បញ្ចេញធាតុ

pakubon krama;

១នា។ ប្បមិរាវះឆរិក្ខនិកិកាបុរាភិប្បិបុរាភិប្បិ

(na). Luput pakaryan ayah-ayah miwah reramon;

១សា។ ហ្វុរាភិប្បិក្ខន្យាសាមិ។ ហិរិកាសគមិបុរាភិប្បិ

(ca). Upon-upon nyabran nem sasih, agengnya sapengarga 5 kg beras;

បុរាសិទ្ធ ១៥៨

Pawos 59

ឆីរាទីភិប្បិក្ខន្យាសាមិ។ វិរាទីភិប្បិ

Serati kagentosin, riantukan:

១ហ។ រាសា

(ha). séda;

- ၁၈၁ ပိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (ca). pinunas ngraga, menawi kageringan lan sapanunggilannya;
- ၁၈၂ ကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (ra). kawusanang antuk Krama, riantukan nilar sesanan Serati.

ပုဒ်မိၤ ၆၀

Pawos 60

- ၁၈၃ ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (1) Prajuru Paiketan Serati, kapilih nyabran tigang warsa, ngawit saking padéwasané
ကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
kaadegang pinaka Prejuru Paiketan Serati.
- ၁၈၄ ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (2) Prajuru Paiketan Serati sané swadharmannya sampun puputing sengker, kéngin kapilih
မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
malih.
- ၁၈၅ ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (3) Pariindikané ngadegang Prajuru Paiketan Serati sakaluiré, kapastikayang malarapan
ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
Paruman angga Paiketan Serati tur kaingkupin antuk atenga langkung adiri saking
ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
pamilet.
- ၁၈၆ ပုဒ်မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ
- (4) Wusan dados Prajuru Paiketan Serati, sangkaning:
မိၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ ဝိတုကမ္ဘာၤ

ha. lina;

ka. ບິ່ງຄຸມຊຸງເກຍເບຊຸກຊຸນກຸງາກສບຸ້ນສາ

na. pinunas ngraga malantaran jalaran sané pastika;

sa. ສຸວັດຍາສຸວາຍາສຸວາຍາຍິນີສິ່ງ

ca. swadharmannya sampun puputing senger;

ga. ສາຍສາສິ/ສາຍສາກວິທາຍາຍິນີສິ່ງເກຍເບຊຸກຊຸນກຸງາກສບຸ້ນສາ

ra. kawusanang / kanorayang olih Angga Paiketan Serati duaning iwang pamargi,
ຍິນີສິ່ງເກຍເບຊຸກຊຸນກຸງາກສບຸ້ນສາ

menawi nilar sesana.

191 ຕົ້ນສາສິນີ ຕຸຍສາສິນີເກຍເບຊຸກຊຸນກຸງາກສບຸ້ນສາ ບາຍສາສິນີ

(5) Ngentosin, ngwusanang utawi nganorayang Prajuru Paiketan Serati, patut kamargiang
ສາຍສາສິນີເກຍເບຊຸກຊຸນກຸງາກສບຸ້ນສາ ບາຍສາສິນີ ຕຸຍສາສິນີ ຕຸຍສາສິນີ ຕຸຍສາສິນີ
sajeroning Paruman Paiketan Serati tur kaingkupin antuk pinih kedik atenga langkung
ບາຍສາສິນີ ບາຍສາສິນີ
adiri saking pamilet.

ບາຍສາສິນີ

Indik 3

ບາຍສາສິນີ

Paiketan Wredha

ບາຍສາສິນີ

Pawos 61

ບາຍສາສິນີ ຕຸຍສາສິນີ ຕຸຍສາສິນີ ຕຸຍສາສິນີ ຕຸຍສາສິນີ

Paiketan Wredha inggih punika pupulan warga sane sampun mayusa 65 warsa utawi langkung

1731
 sane kaaturin galah lan genah sajeroning miara kawarasan nyane tur kaange genah nunas
 1732
 piteket.

1731

Indik 4

1732

Pacalang

1733

Pawos 62

1734 1735

(1) Pacalang inggih punika pupulan warga sane kaaturin swadarma widang kasutreptian
 1736
 lan kasukretan nganinin wawidangan Desa rauh sadaging nyane miwah pinaka tatelik
 1737

Désa

1738 1739

(2) Desa Adat patut ngadegang tatelik désa sané kasinanggeh Pacalang Désa.

1740 1741

(3) Papalihan paiketan Pacalang minakadi:

1742 1743

ha. Patajuh, pinaka wakil manggala Paiketan Pacalang;

1744 1745

- na. Panyarikan, pinaka Juru Surat;
- ឆ។ បទីក្រឹតិ បិភាគបក្សិយាប្បាសនាហិភិទេសាសាលិ។
- ca. Patengen, pinaka pangemong druwén Paiketan Pacalang

បទប្បញ្ញត្តិ ៤២១

Pawos 63

១៧។ បិដាប្បាសនាភិទេសាសាលិយាប្បាសនាភិទេសាសាលិ។

(1) Pidabdabé ngadegang Pacalang malantaran kapilih olih Krama Désa.

១២១។ ឯសាទេសាភិទេសាសាលិ ប្បិទ្ធិប្បាសនា

(2) Sang sane tan wenang kaadegang dados Pacalang, luiré:

ហ។ ទាសាប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

ha. cédàngga, luire: pécéng, pérot, cungh lan sapanunggalannya;

គ។ តាបសិវាហិទេសាសាលិ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

na. sapa sira ugi sané nénten kapatutang manut pararem;

ឆ។ គង្គិសាសិទ្ធិប្បាសនា ហិទេសាសាលិ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

ca. nandang sakit ila, ayan, buduh miwah pinungkan sané tan kenéng tinamban;

១២១។ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

(3) Prabéa Pacalang:

ហ។ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

ha. prabéa adiksa widhi utawi ngawintenang Pacalang, kamedalin miwah

គាបសិវាហិទេសាសាលិ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

kalaksanayang olih Krama Désa tur pawintenan kamargiang ring Kahyangan
ទិវា

Tiga.

គ។ ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា ប្បិទ្ធិប្បាសនា

- na. prabéan ngawentenang penganggo utawi busana seragam Pecalang kamedalin
 ឯកសារកម្រិតខ្ពស់នៃការងារ
 saking berana Desa Adat.

បញ្ជីលេខ ៦៤

Pawos 64

ស្នូលនៃការងារ

Swadharmaning Pacalang:

១៧១ ការងារសម្រេចបាននូវគុណភាពខ្ពស់នៃការងារក្នុងសហគមន៍

(ha). Nyaga kasutreptian lan kasukerten wawidangan Desa rauh sadaging nyane

១៧២ ការងារសម្រេចបាននូវគុណភាពខ្ពស់នៃការងារក្នុងសហគមន៍

(na). Nyaga kasutreptian lan kasukerten pamargin Yajnya ring wawidangan Desa Adat

ឯកសារកម្រិតខ្ពស់

manut kabuatan.

១៧៣ បញ្ជីលេខនៃការងារក្នុងសហគមន៍

(ca). Patut ngawikanin indik sesana Pacalang.

១៧៤ ឯកសារកម្រិតខ្ពស់នៃការងារក្នុងសហគមន៍

(ra). Satinut ring tatibak Bandesa Adat utawi Prajuru Desa Adat

១៧៥ ឯកសារកម្រិតខ្ពស់នៃការងារក្នុងសហគមន៍

(ka). Pacalang, patut ngamanggehang sesana miwah agem-ageman Pacalang

បក្សាសិទ្ធិ ៤១១

Pawos 65

បទិយស្តុទាមិកុហារិវុកុហារិហិហនាសាសិ ក្សមិកុវា៖

Patias utawi olih-olihan pacalang, luire:

១ហ១ ក្សប្បត្តិយុកុហារិហិហនាសាសិកុវាស្តុយហ្សាមិកុវាសាសិ

(ha). Luput ayah-ayah dados sayo utawi kasinoman;

១គ១ កុហារិវុកុហារិវុកុហារិហិហនាសាសិកុវាស្តុយហ្សាមិកុវាសាសិ

(na). Polih olih-olih ritatkala ngemargiang swadharma nyabran pujawali lan pecaruan

ហាសិ ហាសិក្សាសាសិ ១១១ កុវាស្តុយហ្សាមិកុវាសាសិ

ageng, agengya sapengarga 5 kg beras

បក្សាសិទ្ធិ ៤៤១

Pawos 66

បសាសិកុវាស្តុយហ្សាមិកុវាសាសិ វិហនាសាសិ

Pacalang kagentosin, riantukan:

១ហ១ កុវាសាសិ

(ha). séda;

១គ១ បិកុវាស្តុយហ្សាមិកុវាសាសិ មិកុវាសាសិ វិហនាសាសិ កុវាស្តុយហ្សាមិកុវាសាសិ

(na). pinunas ngraga, menawi kageringan lan sapanunggilannya;

១ឃ១ កុវាសាសិ កុវាស្តុយហ្សាមិកុវាសាសិ មិកុវាសាសិ វិហនាសាសិ កុវាស្តុយហ្សាមិកុវាសាសិ

(ca). kawusanang olih Krama Adat riantukan nilar sesanan Pacalang.

បក្សាសិទ្ធិ ៤៧១

Pawos 67

1271. Pacalang, kapilih nyabran 5 warsa, ngawit saking padéwasané kaadegang pinaka

(1) Pacalang, kapilih nyabran 5 warsa, ngawit saking padéwasané kaadegang pinaka
Pacalang.

1272. Pacalang sané swadharmannya sampun puputing sengker, kéngin kapilih malih.

(2) Pacalang sané swadharmannya sampun puputing sengker, kéngin kapilih malih.

1273. Krama Desa Adat tur kaingkipun antuk atenga langkung adiri saking pamilet.

(3) Pariindikané ngadegang Pacalang sakaluiré, kapastikayang malarapan Pasangkepan
Krama Desa Adat tur kaingkipun antuk atenga langkung adiri saking pamilet.

131. Wusan dados Pacalang, sangkaning:

(4) Wusan dados Pacalang, sangkaning:

1. lina;

2. pinunas ngraga malantaran jalaran sané pastika;

3. swadharmannya sampun puputing sengker;

4. kawusanang / kanorayang olih Krama Desa duaning iwang pamargi, menawi

5. nilar sesana.

6. ngawusanang utawi nganorayang Pacalang, patut kamargiang sajeroning pasangkepan

7. ngawusanang utawi nganorayang Pacalang, patut kamargiang sajeroning pasangkepan

(5) Ngawusanang utawi nganorayang Pacalang, patut kamargiang sajeroning pasangkepan
Krama Desa Adat tur kaingkipun antuk atenga langkung adiri saking pamilet.

132. Ngawusanang utawi nganorayang Pacalang, patut kamargiang sajeroning pasangkepan

(6) Ngawusanang utawi nganorayang Pacalang, patut kamargiang sajeroning pasangkepan
Krama Desa Adat tur kaingkipun antuk atenga langkung adiri saking pamilet.

បក្សប្រឹក្សា ៤៥៧

Pawos 69

១៧៧ បបលិហាឧបទ្វេបហិវិសិហាឧបកមិកាធានិ៖

(1) Papalihan Prajuru Paiketan Yowana minakadi:

ហ៊ា បហាឡា បិកាសាបសិប្បក្កបហិវិសិហាឧបកមិកាធានិ៖

ha. Patajuh, pinaka wakil manggala Paiketan Yowana;

គា បកាវិសាគិ បិកាសាឡាឡាហិ៖

na. Panyarikan, pinaka Juru Surat;

ឃា បហិកិគិ បិកាសាបកិឡាឡាឧបកមិកាធានិ៖

ca. Patengen, pinaka Pangemong druwén Paiketan Yowana

១៧៨ បិកាសាបកិឡាឡាឧបកមិកាធានិ៖

(2) Pidabdabé ngadegang Prajuru Paiketan Yowana Desa Adat minakadi:

ហ៊ា វិសិហាឧបកមិកាធានិ៖ វិសិហាឧបកមិកាធានិ៖ វិសិហាឧបកមិកាធានិ៖

ha. Klian Paiketan Yowana, kasudi sajeroning paruman Paiketan Yowana, tur

វិសិហាឧបកមិកាធានិ៖

kacumponin antuk pamilet paruman

គា បកិឡា បកាវិសាគិ បហិកិគិ វិសិហាឧបកមិកាធានិ៖

na. Pangliman, panyarikan, patengen lan kasinoman kasudi olih klian Paiketan

វិសិហាឧបកមិកាធានិ៖

Yowana.

១៧៩ វិសិហាឧបកមិកាធានិ៖

(3) Sang sane tan wenang kaadegang dados Prajuru Paiketan Yowana, luiré:

ហ៊ា វិសិហាឧបកមិកាធានិ៖ វិសិហាឧបកមិកាធានិ៖

បក្សាសិក្សា ៧៧

Pawos 71

បទិយស្តុទេវិកាហិរ្យហរិវិហារិហិក្សត្រិយសិវិកាទ្រាបតា ក្សត្រិយៈ

Patias utawi olih-olihan Prajuru Paiketan Yowana, luiré:

- ១៧១ ក្សត្រិយសិវិកាហិរ្យហរិវិហារិហិក្សត្រិយសិវិកាទ្រាបតា
- (ha). Polih laluputan ayahan Krama Yowana
- ១៧២ ក្សត្រិយសិវិកាហិរ្យហរិវិហារិហិក្សត្រិយសិវិកាទ្រាបតា ខ្សែបណ្តាប្តូរឈ្មោះសិវិកាទ្រាបតា
- (na). Polih olih-olihan tiosan, manut pararem Paiketan Yowana.

បក្សាសិក្សា ៧៨

Pawos 72

១៧៣ ប្រទ្រូបសិវិកាទ្រាបតាភិក្ខុសិវិកា វិសិក្ខុសិវិកា

(1) Prajuru Paiketan Yowana kagentosin, riantukan:

- ៧១ ក្សត្រិយ
- ha. séda;
- គ១ បិក្ខុសិវិកា មិក្ខុសិវិកា វិក្ខុសិវិកា បិក្ខុសិវិកា
- na. pinunas ngraga, menawi kageringan lan sapanunggilannya;
- ឃ១ មិក្ខុសិវិកា វិក្ខុសិវិកា បិក្ខុសិវិកា មិក្ខុសិវិកា
- ca. magingisir genah saking Desa Adat Cepik ka dura Desa;
- ង១ ប្រាសាទសិវិកា
- ra. swadharmannya sampun puputing senger;

១៧៤ ក្សត្រិយសិវិកាហិរ្យហរិវិហារិហិក្សត្រិយសិវិកាទ្រាបតា ខ្សែបណ្តាប្តូរឈ្មោះសិវិកាទ្រាបតា

(2) Kawusanang antuk paruman Krama Yowana Desa Adat, riantukan nilar sesanan ប្រទ្រូបសិវិកាទ្រាបតា

Prajuru Paiketan Yowana.

- ១២១ កង់ពែមិយងិក្កប្បសង្កប្បទ្រព្យ មញ្ញតាមិកាតិក្កាបិរុបព្យាយាមិកា
- (3) Ngadegang wiadin nguwusanang prajuru, mangda kawikanin olih pangayom sekaa
 ព្រះវិញ្ញាណមិកាតិក្កាបិរុបព្យាយាមិកា
 truna, minakadi Bandesa Adat

ហិក្កិតិកា ១៤១

Indik 6

បហិក្កិតិកាប្រាមិក្កិកាតាមិកា

Paiketan Krama Istri Desa Adat

ប្រាមិក្កិតិកា ៧៧

Pawos 73

- ១២២ បហិក្កិតិកាប្រាមិក្កិតិកាបិរុបព្យាយាមិកាប្រាមិក្កិតិកាបិរុបព្យាយាមិកា
- (1) Paiketan Krama Istri inggih punika pupulan krama istri ring Desa Adat sane madue
 ដូចជាបិកាតាបញ្ញត្តិដូចជាបិកាតាបិរុបព្យាយាមិកា
 swadharma pinaka pangremba swadharmaning krama lanang kalih ngamargiang
 បហិក្កិតិកាប្រាមិក្កិតិកាប្រាមិក្កិតិកា
 parikrama desa manut pabuat.
- ១២៣ ប្រាមិក្កិតិកាប្រាមិក្កិតិកាបិរុបព្យាយាមិកាប្រាមិក្កិតិកាបិរុបព្យាយាមិកា
- (2) Papupulan Krama Istri sajeroning masikian ring paiketan kasinanggeh Paiketan
 ប្រាមិក្កិតិកា
 Krama Istri.

បក្សប្រឹក្សា លេខ ៧៤

Pawos 74

១៧៧ បបលំហាគប្រៀបបង្កើតឲ្យមានសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

(1) Papalihan Prajuru Paiketan Krama Istri Desa Adat minakadi:

ហ៍ បទប្បញ្ញត្តិ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

ha. Patajuh, pinaka wakil manggala Paiketan Krama Istri;

គា បក្សប្រឹក្សា បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

នា. Panyarikan, pinaka Juru Surat;

ឃា បទប្បញ្ញត្តិ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

ca. Patengen, pinaka Pangemong druwén Paiketan Krama Istri

១៧៨ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

(2) Pidabdabé ngadegang Prajuru Paiketan Krama Istri Desa Adat minakadi:

ហ៍ ប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

ha. Prajuru Paiketan Krama Istri mawit saking para istri Prajuru Desa Adat

គា ប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

នា. Manggala Paiketan Krama Istri, kasudi sajeroning paruman krama istri, tur

បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

kacumponin antuk pamilet paruman pinih kedik atenga langkung adiri saking

បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

pamilet paruman

ឃា បទប្បញ្ញត្តិ បក្សប្រឹក្សា បទប្បញ្ញត្តិ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

ca. Patajuh, panyarikan, patengen kasudi oliv manggala Paiketan Krama Istri.

១៧៩ បិទភាសាសិទ្ធិប្រកាសឲ្យក្រុមប្រឹក្សាធម្មនុញ្ញ

(3) Sang sane tan wenang kaadegang dados Prajuru Paiketan Karma istri, luiré:

ບາງສາມື້ ໖໔

Pawos 76

ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ

Patias utawi olih-olihan Prajuru Paiketan Krama Istri, luiré:

- ໑໗໑ ທ່ານບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ
- (ha) Polih laluputan ayah-ayah sayo utawi kasinoman
- ໑໗໒ ທ່ານບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ
- (na) Polih olih-olihan merupa leluputan peson peson rerampen

ບາງສາມື້ ໖໕

Pawos 77

໑໗໓ ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ

(1) Prajuru Paiketan Krama istri kagentosin, riantukan:

- ໑໗໔ ທ່ານ
- ha. séda;
- ໑໗໕ ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ
- na. pinunas ngraga, menawi kageringan lan sapanunggilannya;
- ໑໗໖ ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ
- ca. swadharmannya sampun puputing sengker;
- ໑໗໗ ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ
- ra. Magingsir genah saking Desa Adat Cepik ka dura Desa;

໑໗໘ ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ

(2) Kawusanang antuk paruman Krama Yowana Desa Adat, riantukan nilar sesanan

ບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງບາງສາມື້ຮຸກຮ້າງ

Prajuru Paiketan Krama Istri.

១២១ កង្កែបវិសេសធីត្តបូជន៍ប្រព្រឹត្តិប្រមាណ្យ មណ្ឌលវិសេសធីត្តបូជន៍

- (3) Ngadegang wiadin nguwusanang prajuru Krama Istri, mangda kawikanin antuk
បញ្ចេញមតិវិសេសធីត្តបូជន៍ មណ្ឌលវិសេសធីត្តបូជន៍
pangayom sekaa Paiketan Krama istri, minakadi Bandesa Adat

បញ្ជី ១១

Palet 5

ហិរ្សិក្ខុលេខ ១១

Indik Kulawarga

ហិរ្សិក្ខុ ១១

Indik 1

បរិបទ ១១

Pawiwahan

បទ ១១ ៧៧

Pawos 78

១៧១ បរិបទ ១១ ៧៧ បញ្ជី ១១ ៧៧ បញ្ជី ១១ ៧៧ បញ្ជី ១១ ៧៧

- (1) Pawiwahan inggih punika patemoning purusha lan pradhana melarapan
បញ្ចេញមតិវិសេសធីត្តបូជន៍ មណ្ឌលវិសេសធីត្តបូជន៍
Panunggalan kayun sukha cittha kadulurin upasaksi sekala – niskala.

១៧២ បរិបទ ១១ ៧៧ បញ្ជី ១១ ៧៧

- (2) Pemargin pawiwahan, luwire:

១៧៣ បរិបទ ១១ ៧៧ បញ្ជី ១១ ៧៧

ha. Pepadikan, kamanggala antuk pakrunan

គ) ពុទ្ធសាសនាធម៌ ចែងឲ្យប្រើប្រាស់ប្រាសាទ។

na. Ngerorod, Ngerangkat rihin wawu kakrunayang

ឃ) ក្បួនវិញ្ញាបនបត្រតាមប្រពៃណី។

ca. Nyeburin utawi sentana nyeburin

១២) បទព្រះបទដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះវិញ្ញាណ

(3) Pidabdab sang pacang mawiwaha inggih punika:

ហ) សំណើអាពាហ៍ពិពាហ៍ ត្រូវបានប្រើប្រាស់ក្នុងសង្គមខ្មែរ។

ha. Sampun daha teruna, utawi parasida nganutin Undang-undang perkawinan.

គ) សំណើអាពាហ៍ពិពាហ៍ ត្រូវបានប្រើប្រាស់ក្នុងសង្គមខ្មែរ។

na. Sangkaning pada rena utawi tan paksa

ឃ) ការសុំអនុញ្ញាតអាពាហ៍ពិពាហ៍ ត្រូវបានប្រើប្រាស់ក្នុងសង្គមខ្មែរ។

ca. Kasudhiwidaniyang prade pengambile sewos Agama

១៣) បទព្រះបទដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះវិញ្ញាណ

(4) Pemargin Pawiwahan mangda nganutin Undang-Undang Perkawinan saking sang
ព្រះវិញ្ញាណ។

ngawi wenang.

១៤) ភូមិភាគខាងត្បូងនៃសង្គមខ្មែរ ត្រូវបានប្រើប្រាស់ក្នុងសង្គមខ្មែរ។

(5) Desa Adat Cepik patut nitenin warga desa adat sane pacang ngelaksanayang
បទព្រះបទដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះវិញ្ញាណ។

pawiwahan.

kalih diri.

គ។ បរិភោគត្រូវត្រូវតែប្រើប្រាស់វាយប្រយោជន៍ មនុស្សម្នាក់ៗតាមសីលធម៌។

na. Pagenahan antene tan kengin ring pakubon sang lanang, sadurung mabeyakala.

១៣) ដំណើរការនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

(4) Sajeroning pakrunan utawi panglukuwan patut:

ហ។ គោលការណ៍នៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

ha. Kamanggala antuk geng pangampura majeng ring reraman wadone.

គ។ ការងារនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

na. Kaigumang bawos indik idih pakidih, utawi palegayan arep ring paswakan

ដំណើរការនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

sang ngidih saha dewasa pakrabkambyan ri wekas.

ឃ។ ការងារនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

ca. Kacihnayang indik Purusha utawi perade sentana rajeg kajejerang patut ngidih

ហេតុអ្វីបានជាប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

anak lanang sane kebawos wiwahan nyeburin, tur risampun sulur pamerasan

ការងារនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

kategepin kemanggehang sentana nyeburin.

១៤) ការងារនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

(5) Kerabkambyan mapiteges upacara tinas apadang utawi puput mapikuren, manut

ដំណើរការនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

sekadi ring sor:

ហ។ ដំណើរការនៃប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបណ្តាញ។

- ha. Sajeroning kebawos Ambe, kelaksanayang ring sekala niskala antuk sarana
 ဒုက္ခိယဗျူဟာဝိသိပဒေသာ။
 jejauman miwah pawidhi wadhana.
- ka. ဒုက္ခိယသနိဗ္ဗာနဂုဏ်တရားဟောပိတုတ်တံပိတုတ်တရားဟောသံဒေဝာပိ
 na. Jejauman pinaka ngambe utawi ngadungang pikayun sowang-sowang
 ပစ္ဆိမဝိပဿနာ။
 pakulawargan wadone
- sa. ဝိသိပိဒသနိဗ္ဗာနပဿဒါနိဗ္ဗာနတရားဟောဒါနိဗ္ဗာနတရားဟော။
 ca. Widhi widhana pinaka pejati niskala nunas wadone ring pemrajan kamulaniya.
- ga. သင်္ဂြိုဟ်တရားဟောပိတုတ်တံပိတုတ်တရားဟောပိတုတ်တံပိတုတ်။
 ra. Sajeroning bawos kerab kambe pelaksana ring sekala:

၁၈၂ ပစ္ဆိမဝိပဿနာဒါနိဗ္ဗာနတရားဟောပိတုတ်တံပိတုတ်တရားဟောပိတုတ်တံပိတုတ်

(1). Antuk penyaksi Kerama Adat, dwaning kakrabin menawi antuk
 ဒါနိဗ္ဗာနတရားဟော။
 tengeran kulkul.

၁၈၃ ပဗျာရီပစ္ဆိမဝိပဿနာဒါနိဗ္ဗာနတရားဟောပိတုတ်တံပိတုတ်တရားဟောပိတုတ်တံပိတုတ်

(2) Pamekas penyaksi Prajuru saha ngilikitayang.

ဝိသိပိဒဗျူဟာ

Indik 2

ကပိယော/ပစ္ဆိမဝိပဿနာ

Nyapian/wusan merabian

បក្សាសិទ្ធិ ៥៧៧

Pawos 81

១៧៧ បដិបត្តិសិទ្ធិស្រាវជ្រាវ មេត្តាស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

(1) Pawiwahan prasida wusan, melarapan antuk palas merabian utawi kepademan.

១៧៨ ប្រធានប្រតិភូស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

(2) Wusan mapikuren riantukan palas utawi silih sinunggil padem mapi teges balu

មីនាដំណើរការស្រាវជ្រាវស្រាវជ្រាវ

mekadi balu lanang utawi istri.

១៧៩ ដំបូងស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

(3) Sang pacang ayat palas merabian patut atur supeksa pailikitan riyin ring sang rumawos

ស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

utawi Pengadilan Negeri, wastu tinas apadang pemutuse kebawos nyapihan, wawu

ប្រធានប្រតិភូស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

Prajuru Desa nyiarang kawentenannya ring Desa saha keni pemelin panepak kulkul,

មេត្តាស្រាវជ្រាវស្រាវជ្រាវ

manut perarem.

១៨០ ប្រធានប្រតិភូស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

(4) Prajuru Desa Adat patut nitenin krama desane sane mekayunan nyapihan antuk

មេត្តាស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

maweh tetimbang, gumanti tan durus nyapihan.

១៨១ យន្តប្រតិភូស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវស្រាវជ្រាវ

(5) Yan sang mapikayun nyapihan tan satinut ring tatimbang Prajuru Desa Adat, Prajuru

ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່

Desa ten samakuta ring pemarginiya.

໑໒໑ ມາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບ

(6) Saduring pastika polih pamutus saking Prajuru Desa Adat, sang mapikayun

ໜັງສືຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່

nyapihan tetep keni tategenan krama kadi nguni.

໑໒໒ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

(7) Sang tungkas ring pari dabdab Desa Adate keni danda manut perarem.

ບາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

Pawos 82

໑໒໓ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

(1) Tatacara palas merabian sekadi ring sor:

໑ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

ha. Nawur prabeya pesaksi Prajuru Adat, pade atenga

ຂ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

na. Paguna kayan polih pahan pada.

ສ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

ca. Pabekel tatadan sowang – sowang kakuwasa niri niri

ກ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

ra. Ngawuruhin miwah ngupajiwa pertisantana manut swadharmaning Guru
ງຸບຮາ

rupaka.

ຂ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່ຖາກໄທ້ຮຸ່ງຍາກຸ້ຍາກິບຢ່າງໃຫຍ່ ມີຍາກຸ້ຍາກຸ້ຍາກິບຢ່າງໃຫຍ່

ka. Nawur pamidanda panepak kulkul manut Pararem.

១២១ ប្រាណវិចិត្រស្យាបលស្វរាតិយត្ថសិប្បត្ថុធាលិវ។ បឡេហិ៖

(2) Perade riwekas sang palas merabian kacihnan adung malih, patut:

ហ្ន។ កខំតិយំបមិបហត្ថលិវ។

ha. Ngemargiang pawiwahan malih.

គ។ គប្បុបមិធាត្តនិភិស្សាសិបលវស។

na. Naur pamidanda nikel saking palase.

បុរាណវិទ្យា ១២២

Pawos 83

១២២ ធាតុល្បតាតិគយំធាតុស្កលិវ។ ហិក្កិវ្យនិស្ថេ

(1) Sang Balu kabinayang dados kalih, inggih punika:

ហ្ន។ កាល្យល្យុមិឡិវត្តត (ធាតុស្កលិវ) មិបុកាល្យល្យុកាលយធាតុស្ក។

ha. Balu luh wit sentana (Sentana Rajeg) miwah balu luh boya sentana.

គ។ កាល្យល្យនិស្ថេបុរាណវិទ្យាមិឡិវត្តត។ កាល្យល្យមិបុកាលិឡនិភិស្សាសិ

na. Balu muani kapurusa utawi wit sentana, kapurusa miwah balu muani nyeburin

(កាលយធាតុស្កលិវ)។

(Boya sentana nyeburin)

១២៣ ធាតុល្បតាតិគយំធាតុស្កលិវ។ ហិក្កិវ្យនិស្ថេ

(2) Swadharmaning balu Pradana patut:

ហ្ន។ ក្រក្កិហិបមិក្រម។ ហេតុត្ថិក្កខំតិយំបរាណវិទ្យាមិឡិវ

ha. Ngemanggehang pathi bratha, tan kengin ngemargiang paradara utawi drathi

គាម។

karma

គ។ ក្រមយំបរិស្ថានសាស្ត្រ។ ហេតុត្ថិក្កខំតិយំបរាណវិទ្យាមិឡិវ

ha. Prathi sentana wadon tunggal utawi silih sinunggil prathi sentana wadon
យតិមគាសមិប្បធិនិវត្តកបុរាណិ។

yaning maka sami prathisentana wadon.

គ។ សាម្បត្តិមក្តីហិវេនាសាម្បធិនិវត្តកបុរាណិ។

na. Sampun kemanggehang dados prathi sentana purusa.

ឃ។ បបិបហត្តិក្រិវិគិ។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

ca. Pawiwahan nyeburin, kautsahayang antuk jadma sane meagama Hindu utawi

ឧបាសិកាសាម្បត្តិក្រិវិគិ។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

jadma tiyosan sane sampun ngelaksanayang Pamarisuddha raga utawi Suddhi
បធានិ។

wadhani

ង។ ឆាតេមក្តីហិវេនាសាម្បធិនិវត្តកបុរាណិ។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

ra. Sane ngemanggehang sentana rajeg patut mesadok ring Bandesa Adat, tur

គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

Bandesa Adat patut nyiarang ring Krama Desa Adat.

បុរាណិវិញ្ញាបនបត្រ

Pawos 85

១៧។ កាត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

(1) Nangkat sentana manut dudonan sane patut maka cihna artha brana pamerasan sane
គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

kesaksiang sekala niskala

១៨។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។ គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

(2) Sapa sira ugi kerama pacang ngidih sentana patut mesadok ring Bandesa Adat
គាហ្យឡាហយិហត្តិក្រិវិគិមកាតេមហិវេនាសាម្បធិនិវត្តកបុរាណិ។

sanistan nyane asasih sadurung pemerasan.

១២១ ព្រាហ្មណ៍និយមន័យសិទ្ធិសម្រាប់ការប្រើប្រាស់ដីកសិកម្ម

(3) Bandesa Adat nyiarang ring Krama Desa Adat, sang sapa sira ugi rumasa tan lila
មិនត្រូវបានប្រើប្រាស់ដីកសិកម្មសម្រាប់ការប្រើប្រាស់ដីកសិកម្ម

masengker kalih wuku sadurung pemerasan mangda mesadok ring Bandesa Adat.

១៣១ ព្រាហ្មណ៍និយមន័យសិទ្ធិសម្រាប់ការប្រើប្រាស់ដីកសិកម្ម

(4) Bandesa Adat digelis mawosin saha ngicenin pamutus nepek ring Catur Drestha
មិនត្រូវបានប្រើប្រាស់ដីកសិកម្ម

miwah Perarem.

១៣១ ប្រាជ្ញាបត្រសម្រាប់ការប្រើប្រាស់ដីកសិកម្ម

5). Prade sulur paprasan tan manut kcap ring ajeng, Prajuru Desa Adat wenang ngandeg
ដំបូងគេគឺជាសមាជិកសហគ្រាសកសិកម្ម

Sang pacang mekarya, saha ngicen pamutus mangda kapuputang riyin bebawosan
សម្រាប់ការប្រើប្រាស់ដីកសិកម្ម

utawi wicarania.

បញ្ជីសម្រាប់ ៥៤

Pawos 86

១៣៧ បញ្ជីសម្រាប់ការប្រើប្រាស់ដីកសិកម្ម

(1) Paperasan sane kepatut ring Desa risampun maka cihna.

ហា មិនមែនជាសមាជិកសហគ្រាសកសិកម្ម

ha. Widhi widhana pamerasan

គា ការសម្រេចសម្រាប់ការប្រើប្រាស់ដីកសិកម្ម

na. Kesaksi oleh Prajuru Desa sane makelingang utawi ngilikitayang

ដា ការសម្រេចសម្រាប់ការប្រើប្រាស់ដីកសិកម្ម

ca. Artha berana tategenan, utawi ayah – ayahan

ហុយាសិ ៥៥

Pawos 88

១៣១ បឡសុត្យវិស្សបិរាះ

(1) Pemucuk waris luwire:

ហ្ម ប្រមិស័ត្តកប្បរាម

ha. Prathi senthana Purusha.

គា ប្រមិស័ត្តកហ្មហិស័ត្តករាតិពិ

na. Prathi sentana utawi Senthana Rajeg.

ឆា ឆិក្ខកបបិរាមគិ លតិហ្មហិហុយាសិ

ca. Senthana paperasan, lanang utawi wadon.

១៣២ ប្រាហុយាត្រត្រិវិសាធិតិសប្រិហិវិសាធិតិវិស្សសិ

(2) Perade tan wenten sekadi kecap ring ajeng kang sinanggeh pemucuk waris.

ហ្ម ហ្មកក្សរាមប្រក្សក្សហិសាធិប្រាហុយាសិ

ha. Turunan purusa prenah ngunggahang mekadi rerama lanang, pekak
ឆិក្ខក្សប្រាហុយាសិសត្រហិសិក្សា

selanturniya, rerama misan utawi mindon

គា ហ្មកក្សរាមប្រក្សតិសាធិវិសាធិតិវិសាធិតិវិស្សសិ

na. Turunan purusa prenah kesamping mekadi kaponakan dimisan miwah
ឆិក្ខក្សា

dimindon.

១៣៣ ធួធិសិបឡសុត្យវិសិ ហហ្ម

(3) Swadharmaning Pemucuk Waris, patut:

ហ្ម តិវិសាធិវិសាធិតិវិសាធិតិវិស្សសិ ធួធិសិបឡសុត្យវិសិ

- ha. Nerima saha ngutsahayang tetamian pahan kaluhuranniya, mekadi ngerempon
 မကုဒ်ဟူၤဒါးဗိဗိကဒါးၤပုၤကၢမၤကၢပကုပကၢကၢၤဗိဗိကဒါးၤပုၤကၢမၤကၢပကုပကၢကၢၤ
 sanggah utawi merajan, Pura, saha pangupakaranniya miwah ayah – ayahan
 ပပၤကိၤမိၤ။
 pewaris
- ka. ကၢကၢကဲပပၤကိၤမိၤပကၢပကၢကၢကၢၤကၢကၢကၢၤပကၢကၢကၢၤ
- na. Ngabenang pewaris saha ngelanturang upacara upacara pitara.
- sa. ကပုၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ
- ca. Nawurin hutang hutang pewaris manut panglokika.
- ka. ပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ
- ra. Warisan Kahyangan tan dados kahepah

ပကၢပကၢၤ ၁၀၈၈

Pawos 89

ဗျူကိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ

Munggwing waris kewaris ring Desa Adat Cepik, inggih punika:

၁၀၈၈၁ ကိၤမၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ

- (1) Risampun kelaksanayang Pitra Yadnya lan hutang hutang pewaris buntas ketaur,
 ပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ

wawu warisan dados kehepah

၁၀၈၈၂ ပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ

- (2) Para pemucuk waris sami polih pahan risampun ngelaksanayang swadharmaniya tur
 ပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤပပၤကိၤမိၤ

polih pamutus saking wong tuannyane.

១២១ ដំណើរឲ្យក្តីរបាយឲ្យឲ្យស្រីស្រីក្រសែបមាត្រិយត្រូវគ្នាគ្រឹះ

(3) Sinalih tunggil pemucuk waris tan polih pahan riantukan:

ហ្ន៎ គំលំគាមិទេត្រូវគ្នាមគតិសោតេម្ន៎

ha. Nilar kawitan lan sesananaing Agama

គ្ន៎ ហ្ន៎លាគាវិញរូបគ្ន៎

na. Alpaka ring Guru Rupaka

ឃ្ន៎ ដំនួនកាត្រីក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

ra. Sentana rajeg kesah mawiwaha utawi prathi sentana nyeburin sowang-sowang

គាតេហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

kebawos ninggal kedatuwan

១៣១ ក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

(4) Boya pemucuk waris, kengin muponin hasil manut dudonan luwire:

ហ្ន៎ ដំនួនក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

ha. Sentana luh, selami durung kesah mawiwaha.

គ្ន៎ ក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

na. Balu luh wiyadin muwani nyeburin, Sowang sowang boya sentana.

១៤១ បមរិក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

(5) Pewaris kengin maweweh rikala mahurip pinaka jiwa dhana, tatadan utawi bekel maka

ដំនួនក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

cihna paweweh tetep ring okane sane kesah mawiwaha

ហ្ន៎មិសាហ្ន៎ ៧២១

Pawos 90

១៧១ ប្រកាសក្រសែបមិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎មិសាហ្ន៎

(1) Prade sajeroning pakula warga wenten pamucuk waris langkungan ring adiri patut;

កញ្ចប់

២១. ការបង្កើតហិរញ្ញវត្ថុរបស់សហគមន៍ភូមិភាគកណ្តាល

ha. Kawentenang ilikitha pedum warisan inucap.

គ. យន្តការសម្រាប់ការងារសង្គមភាពសហគមន៍ភូមិភាគកណ្តាល

na. Yan tan parasida tunasang tetimbang ring Kertha Desa.

ឃ. ប្រកាសផ្ទៃក្នុងសហគមន៍ភូមិភាគកណ្តាល ប្រកាសផ្ទៃក្នុងសហគមន៍ភូមិភាគកណ្តាល

ca. Perade taler taan wenten cumpu ring panepas Kertha Desa, patut katedunin
ហាណិរុតិសាស្ត្រសហគមន៍ភូមិភាគកណ្តាល ប្រកាសផ្ទៃក្នុងសហគមន៍ភូមិភាគកណ្តាល
olih Kertha Desa. Perade tan kacumponin kengin tunasang ring sang rumawos
ហ្វេលិចសេនេតូរី
utawi Pengadilan Negeri.

១២១ ប្រកាសអំពីការងារសង្គមភាពសហគមន៍ភូមិភាគកណ្តាល

(2) Perade karang inucap kaputungan, patut prajuru desa nibakang ring:

២១. សំណើសុំបង្កើតសហគមន៍ភូមិភាគកណ្តាល ២១ ២១

ha. Sang sinanggeh pewaris manut pawos 84,85

គ. សំណើសុំបង្កើតសហគមន៍ភូមិភាគកណ្តាល ២១ ២១

na. Sang kengin keanggen sentana manut pawos 84, no 2, 3

ឃ. ប្រកាសផ្ទៃក្នុងសហគមន៍ភូមិភាគកណ្តាល ប្រកាសផ្ទៃក្នុងសហគមន៍ភូមិភាគកណ្តាល

ca. Perade taler tan wenten cumpu ring panepas Kerta Desa, kengin kauptsahayang
អំពីសហគមន៍ភូមិភាគកណ្តាល (សេនេតូរី)
ring sang rumawos (Pengadilan Negeri)

១២២ ប្រកាសអំពីការងារសង្គមភាពសហគមន៍ភូមិភាគកណ្តាល

(3) Prade karang lan pemucuk waris keputungan, prajuru desa patut nitenin gumanti
របស់សហគមន៍ភូមិភាគកណ្តាល

wenten penyade pemucuk waris.

ꦲꦶꦠꦺꦭꦏꦨꦧꦺꦁꦒ

tegal kabebeng.

121. 𑀘𑀓𑀕𑀓𑀲𑀶𑀓𑀲𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

(3) Sahananing carik patut:

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

ha. Wénten watesipun sané pastika.

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

na. Wnten margi toya utawi kali kunda nyujur carik, tan dados wénten carik
𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

kabebeng.

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

ca. Kali kunda mawit saking genah di luwan ngatebenan

131. 𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

(4) Bandesa utawi Kelihan Banjar Adat majalaran atur supeksa saking krama desa patut

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

ngutsahayang sahanan pakarangan lan tegal krama désa utawi krama banjar mangda
𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

tan kabebeng.

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

Pawos 92

137. 𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

(1) Sahanan krama désa patut ngwatesin pakarangannyané sowang-sowang jantos sida

𑀘𑀓𑀕𑀲𑀓𑀲𑀓𑀲𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓𑀲𑀶𑀓

- ហ។ រិហៃពេលក្រុមទៅបិណ្ឌកិណ្ឌិ បង្ហាញប្រដាប់ប្រយោជន៍ឱ្យស្រស់ប្រណី
- ha. Ring tegalan utawi carik punika, patut kalaksanayang upakara manut kecap
តាមរយៈសាស្ត្រាទាមា។
- sastra agama.
- គ។ ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី បង្ហាញឱ្យស្រស់ប្រណី
- na. Ngentasang sawa ring tegalan wiadin carik anak lian, patut nganutin pituduh
ប្រឡូកប្រឡូកប្រឡូកប្រឡូក។
- prajuru désa miwah prajuru subak.
- ឃ។ ទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី
- ca. Tegal utawi carik sané kaentasin pinih rihin patut kaprayascitta olih sang
ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី
- nruwénang sawa, tegal utawi carik sané kaentasin pungkuran wantah kasiratin
ទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី។
- tirtha prayascitta kémanten.
- ង។ ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី
- ra. Nanging yan ngentasang sawa ring tukad, pangkung utawi tlabah, punika
ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី។
- nénten kadulurin antuk tirtha pamrayascitta.
- ច។ ទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី
- ka. Tan wenang ngenahang napi luwir sané sinanggeh ngletehin karang paumahan
ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី
- bilih-bilih yan kaletahan punika jantos nglimbak ngletehin désa adat, manut
តាមរយៈសាស្ត្រាទាមា។
- kecap sastra agama

១២។ ក្រុមទៅបិណ្ឌកិណ្ឌិឱ្យស្រស់ប្រណី

Pepayonan

ບາງສາມີ ພັດຊາ

Pawos 93

171 ຕາມີເງື່ອນໄຂບາງສາມີກຳລັງສາມີເອົາຮູບຮ່າງ ບາງສາມີບາງສາມີກຳລັງ

(1) Ngawit nandur pepayonan minakadi tanem tuwuh, patut adepa agung ngajerawang
ສາມີເອົາຮູບຮ່າງ ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ ບິດ
saking wates; pepayonan minakadi tanem tuwuh sané jantos ngliwat wates, wenang
ສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
kasepatgantungin.

172 ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ

(2) Pepayonan sané ngungkulin mawastu mayanin kapisaga, sang nruwénang pepayonan
ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
inucap patut kawara tur kairing mapaignan antuk sang rumasa katetehan, bilih bilih
ສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
sang nruwénang arsa ngrebah utawi notor wit pepayonané punika.

173 ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ

(3) Pradé sampun kawara taler tan wénten usaha sang nruwénang, sang rumasa katetehan
ບິດສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
wenang masadok ring prajuru, tur risampuné kaparitas kalugrayang olih prajuru,
ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
wawu wit pepayonané punika kéngin karebah, sakéwanten panukun pati wit
ບາງສາມີກຳລັງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
pepayonané punika patut katawur olih sang rumasa katetehan manut panglokika sang
ສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງສາມີເອົາຮູບຮ່າງ
nepasin, tur wit pepayonané sané karebah punika, kasukserah ring sang nruwénang.

១៣១ ដំបូងត្រូវតែបដិសេធក្នុងការកសាងសាលាប្រាសាទប្រាសាទបុរាណវិទ្យា

(4) Sang patut keni pamidanda panyangaskara saha prabéa, pradé wénten wawangunan
ការព្រួយបារម្ភ ហិរញ្ញវត្ថុ

karubuhin taru, inggih punika:

ហា ដំបូងត្រូវតែបដិសេធក្នុងការកសាងសាលាប្រាសាទបុរាណវិទ្យា

ha. Sang nruwénang wit papayonan sané sinanggeh mayanin, pradé pungkak padidi
ឲ្យព្រួយបារម្ភ ឲ្យព្រួយបារម្ភ

tur ngrubuhin wawangunan krama tiosan;

គា ដំបូងត្រូវតែបដិសេធក្នុងការកសាងសាលាប្រាសាទបុរាណវិទ្យា

na. Sang notor, munggul utawi ngrebah taru, tur ngrubuhin wawangunan karma
ហិរញ្ញវត្ថុ

tiosan.

១៣២ គ្រប់គ្រងឲ្យបានល្អ ឲ្យបានល្អ ឲ្យបានល្អ

(5) Krama désa patut ngamanggehang kawredian tanem tuwuh sané ngawinang désané
ហិរញ្ញវត្ថុ ហិរញ្ញវត្ថុ ហិរញ្ញវត្ថុ

asri tur lestari sané kawastanin Bhutahita, sané mateges kalestarian lingkungan hidup.

១៤១ ដំបូងត្រូវតែបដិសេធក្នុងការកសាងសាលាប្រាសាទបុរាណវិទ្យា

(6) Sinalih tunggil krama sané pacang ngrebah pepayonan minakadi tanem tuwuh sané
ហិរញ្ញវត្ថុ ហិរញ្ញវត្ថុ

ngawinang désané asri tur lestari, patut masadok tur nunas lelugrahan ring Prajuru
ហិរញ្ញវត្ថុ ហិរញ្ញវត្ថុ

Désa Adat miwah Guru Wisésa.

ກາງຮຸ້ນ

ບໍາລິຫານ ຫຼາ

Indik 2

ບບພູຕາລີ

Wewalungan

ບາບາລີ ພ້າ

Pawos 94

1 ຫາ ສາມາດຮຽນເຖິງທາງສາມາດສິດທິບາບພູຕາລີ ຕາມ ທາງຮຸ້ນທຽບສາມາດຮຽນສິດທິບາບ

(1) Sahanan warga désa sané miara wewalungan: bawi, banténg lan sakancan ipun, ຍາດສາມາດສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ ຍາດສາມາດສິດທິບາບ mangda sayaga niténin minakadi negul, nglogor wewalungannia, mangda nénten ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ ທາງຮຸ້ນທຽບສາມາດຮຽນ ngrusak karang utawi paabianan krama tiosan, bilih-bilih jantos ngranjing ngletehin ສາມາດຮຽນ ສາມາດຮຽນ kahyangan.

1 ຫຼາ ບາບພູຕາລີ ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ

(2) Pradé wénten wewalungan malumbar utawi ngeléb tur ngrusak karang utawi pabianan ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ ທາງຮຸ້ນທຽບສາມາດຮຽນ krama siosan, risampuné kawara taler nénten wénten usaha sang nruwénang, yan ບບພູຕາລີ ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ wewalungan punika malih ngrusak karang utawi pabianan krama siosan, wewalungan ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ punika kéngin kataban, tur sang nruwénang wenang katibakin danda ngawaliang ບາບພູຕາລີ ທຽບສາມາດຮຽນສິດທິບາບສາມາດສິດທິບາບ ທາງຮຸ້ນທຽບສາມາດຮຽນ panukun wit tetandurané sané karusak, saha nahur panebas papiaran tataban, manut

ខេត្តបាត់ដំបង/ក្រុងស្រីសោភ័ណ

panglokikan Prajuru Désa / Banjar Adat.

១២១ រាជធានីភ្នំពេញ/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

(3) Yéning sajeroning asasih jantos ping tiga wewalungan punika mataban sakadi kecap
រំលឹក បង្កើតនូវការងារល្អប្រសើរឱ្យប្រជាជនក្នុងសង្កាត់

ring ajeng, wewalungan punika wenang kaambil olih sang naban tan kéngin katebus

ខេត្តបាត់ដំបង/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

malih, tur indiké kadi punika patut kasadokang ring Prajuru Desa Adat olih sang

គោលការណ៍

naban.

បទប្បញ្ញត្តិ ៧១

Pawos 95

១២២ ប្រទេសឥណ្ឌូនេស៊ី/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

(1) Pradé wénten wewalungan ngranjing jantos ngaletihin genah suci, minakadi

សម្បទាន ប្រទេសឥណ្ឌូនេស៊ី/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

kahyangan, pamrajan lan sakancenipun, risampuné kaparitatas olih prajuru desa adat

សម្បទាន ប្រទេសឥណ្ឌូនេស៊ី/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

sang nruwénang wewalungan inucap wenang keni déwa danda lan artha danda

ខេត្តបាត់ដំបង/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

mabuwu agung, tebasan pemrayascita, caru durmangala utawi pancasata, iwak bebek

ក្បាលស្រី

blang kalung.

១២៣ រាជធានីភ្នំពេញ/ខេត្តស្រីសោភ័ណ/ក្រុងស្រីសោភ័ណ

(2) Yéning wewalungané punika jantos ngarusak wawangunan sané sinanggeh suci, sang

គ្រូបគុំបម្រើព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទ
nruwénang wewalungané punika patut keni prabéan karusakan sané kawetuang olih
បម្រើព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទ

wewalungané punika.

- ១៣១ ។ យកទុកនូវភស្តុតាងដោយស្របច្បាប់
 - (3) Yening wenten sinalih tunggil krama miara wewalungan ring pekarangan mangda
គេត្រូវបានដកស្រង់ចេញពីដីរបស់គេ ឬមិនដឹងទេ
- bebanyonyane nenten ngelimbak ring pekarangan tiyosan utawi ring margi.

បទប្បញ្ញត្តិ ៩៤

Pawos 96

- ១៣៦ គ្រូបគុំបម្រើព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទនិងបាទីស្ទិក៍ស្រីព្រះបាទ
- (1) Krama désa patut nyerayanin wewalungan miwah sarwa prani, tan kapatutang
យកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដីរបស់គេ រួមមានដីធ្លី ស្រែ វាល ដំបូល ដំបៅ
mademang paksi, nuba ulam lan sakancan ipun, pinaka sinalih tunggil usaha krama
ក្រុមគ្រួសារតូចៗមួយចំនួន
désa ngardi Bhutahita.

- ១៣៧ ដំបូលប្រកបដោយសុភមង្គល
- (2) Sang mamurug kecapé ring ajeng, wenang keni danda manut pararem.

ហិក្ខុនិក្ខិ ៣

Indik 3

បទប្បញ្ញត្តិ

Wawangunan

បទប្បញ្ញត្តិ ៩៥

Pawos 97

១៧៧ គង្គីត្របក្សត្រី កុសាប់កុសាប់គ្របបង្វេងទៅ៖

(1) Nangken ngawangun, sowang-sowang krama patut:

ហ។ ធម៌សាស្ត្រិប្បវេណី បដិសន្ធិប្បិបបក្សត្រីតនាដំ

ha. Masadok ring prajuru, pamekas marep ring wangungan minakadi
កែកតនិទ្ធិមីស្រីៗ

ngenenin wates.

គ។ ពាក្យក្នុងធម៌ធម៌បុរើព្រលនាមករតាលេស គង្គីស្រឡាមឡាមី

na. Nganggén Asta Bhumi miwah gegulak Asta Kosala, sanistannia manut ring
បរិមាណ្រិតិស្រីៗ

patitis ka niskala.

ឃ។ កតនិក្ខយកើត្របិសព្វេ

ca. Nénten nyayubin ka pisaga.

១៧៨ ប្រកាសបក្សត្រី គង្គីស្រឡាមឡាមីក្នុងក្រុង កើតើកើតើកុមារត្រីមីស្រី

(2) Pradé wangungané jantos nyayubin ka pisaga, bilih-bilih témbok ring telenging

បរិមាណ្រិតិ វិសម្បកតតាបរាវ័នាហិវិបហិរ្វេតន្ត្រីត្រីត្រីត្រីសាសិ

wates, risampuné kawara tur kairing mapaignan taler tan wénten usaha sang

ត្រូបត្រី តន្ត្រីសាស្ត្រិប្បវេណី/កុសាប់កុសាប់ ធម៌សាស្ត្រិប្បវេណី ធម៌សាស្ត្រិប្បវេណី

nruwénang, kangkat kasadokang ring prajuru banjar/désa adat; sasampuné kaparitasas

ម្យ៉ាងម្យ៉ាងត្រីត្រីត្រី ធម៌សាស្ត្រិប្បវេណី ធម៌សាស្ត្រិប្បវេណី

tur wénten lelugrahan prajuru, sang nruwénang wéwangunan wenang keni danda

ធម៌សាស្ត្រិប្បវេណី ម្យ៉ាងម្យ៉ាងត្រីត្រីត្រី ធម៌សាស្ត្រិប្បវេណី/កុសាប់កុសាប់ ធម៌សាស្ត្រិប្បវេណី

manut pararem, tur témbok inucap patut kagubar olih sang nruwénang, sanistannia

ធម៌សាស្ត្រិប្បវេណី

mangda kakaryanang abangan.

121. ຫວຍມືກຽມຄື ຫຍາກສາກຳເນີນຄຸນສາບຸນຂີ່ບຸນບຸນສູນ
- (3) Sapasira ugi krama désa sané jagi ngewangun paumahan miwah wawangunan napi
 ຫຍາກມີມິສິ່ງຄືກັບ ບຸນສູນສີສາຍຕຸກທາງທາງກຳເນີນບຸນຂີ່ບຸນສູນ
 malih ring sisin marginé, wawangunan punika mangda dohnyané adepa agung saking
 ຈີນີເປີຕາກັບ ບຸນບຸນບຸນກັບບຸນບຸນບຸນບຸນ
 jelingjingan margi, utawi manut uger-uger guru wisésa.
131. ກຳເນີນບຸນຍາຢູ່/ຍາຢູ່ຕາມບຸນກຳເນີນບຸນກຳເນີນບຸນ
- (4) Yéning krama tamiu/tamiu, jagi ngewangun wawangunan sané kaanggén
 ຫຍາກບຸນຍາຢູ່/ຍາຢູ່ຕາມບຸນກຳເນີນບຸນກຳເນີນບຸນ
 ngamargiang tata upacara boya hindu, mangda masadok ring prajuru banjar/désa adat.
 ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່
 Prajuru wenang netesin rencana sapariindik wawangunan inucap.

ມີຂໍ້ສົນທິ 31

Indik 4

ສາບຸນສາຍສາຍ

Karesikan

ບຸນບຸນ 135

Pawos 98

131. ຫຍາກມີມິສິ່ງຄືກັບ ຫຍາກມີມິສິ່ງຄືກັບ
- (1) Asing asing warga désa tan wenang:
 ຫຍາກ ຫຍາກບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່
 ha. Ngembahang toya sané mawit saking badan wewalungan, paciringan, kamar
 ຫຍາກ ຫຍາກບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່ບຸນຍາຢູ່
 mandi, pawaregan miwah sané siosan sané ngwetuang romon, bilih bilih

ហ។ គោម្យក្រុងតាស្រីវិហារ

ha. Kahyanngan Desa luwire:

១៧។ គោម្យក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

(1). Kahyangan Tiga: Pura Puseh, Pura Desa Bale Agung, Pura Dalem lan
ឡេបេង

Merajapathi

១៧។ គោម្យក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

(2). Kahyangan Desa siosan ring Kahyangan Tiga minakadi: Pura Ulun
ក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

Desa, Pura Melanting, Pelinggih Ratu Nyoman ring Pempatan Agung

គ។ ក្រុងតាស្រីវិហារ

na. Setra

ឃ។ ក្រុងតាស្រីវិហារ

ca. Tanah Pelaba Pura:

១៧។ ក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

(1). Tanah tegal pelaba Pura Puseh, linggahnyane, 2.200 meter persegi

១៧។ ក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

(2). Tanah tegal Pelaba Pura Merajapathi, linggah nyane:1.900, meter
ប៊ីមិលី

persegi

១៧។ ក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

(3). Tanah tegal Pelaba Pura Dalem, Linggah nyane: 6.100 meter persegi

ឃ។ ក្រុងតាស្រីវិហារ បូរាបូរាស៊ីវា បូរាបូរាស៊ីវា បូរាបូរាស៊ីវា

ra. Tanah tegak SD Negeri No.1 Tajen linggahnyane: 1.700 meter persegi

គ។ ក្រុងតាស្រីវិហារ

ka. Bale Paruman Desa

គា ការសម្របសម្រួល

da. Nyasa lan Sesanti

ហា ក្នុងនាមច្បាប់ចម្លងនៃ បិណ្ឌុបតិកា លើកិច្ចសន្យា លើកិច្ចសន្យា បញ្ជាក់ បញ្ជាក់ បញ្ជាក់

ta. Lekita-lekita: Pipil utawi Sertipikat, Awig-awig, Pasuara, Pararem, Purana
 ហ្វូណេស្ត្រាលី

upacara yadnya

ឃា ការប្រតិបត្តិ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ

sa. Lelanguan, minakadi: tetabuhan lan ilén-ilén druwen Désa, luiaré:

១៣ ក្រុងហេតុ

(1). Gong abarung

១៤ ហិរ្សវត្តិកា លើកិច្ចសន្យា លើកិច្ចសន្យា លើកិច្ចសន្យា លើកិច្ចសន្យា

(2). Ilén-ilén wali ring pura: rejang, pénédt;

១៥ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ

(2) Sanangken paruman krama Desa, Bandesa Adat patut nyiarang munjuk lungsur
 ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី
 upon-upon laba Pura lan sapanunggalannya sané sinanggeh druwen Desa.

១៦ ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី

(3) Upon-upon palaba Pura lan sapanunggalannya, kanggen prabea piodalan miwah
 ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី
 wawangunan ring Pura, taler prabea tiosan marep ring kabuatan Desa Adat.

១៧ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ ធម៌នៃ

(4) Sakaluwiring druwen Désa patut wenten lekitannya sane pastika.

១៨ ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី ហ្វូណេស្ត្រាលី

(5) Tan kalugra ngadol utawi ngesahang druwen Desa yan tan kacumponin antuk Krama

កញ្ចប់

ក្រុមសម័យ

Desa sami

១៤១ ប្រឡូក្រុមសម័យនៃក្រុមសម័យក្រុមសម័យសម្រាប់ប្រឡូក្រុមសម័យ

(6) Prajuru Desa wenang ngetangang pamupon laba Pura sepanjanggilan druwen Desa

បញ្ជី ១

Palet 2

ហិរញ្ញវត្ថុសម្រាប់ក្រុមសម័យ

Indik usaha Desa Adat

ប្រចាំ ២០០១

Pawos 100

១២១ ហិរញ្ញវត្ថុសម្រាប់ក្រុមសម័យប្រចាំឆ្នាំ

(1) Indik Usaha Desa Adat Cepik inggih punika:

ហា ក្រុមសម័យសម្រាប់ក្រុមសម័យ (L P D)

ha. Labda Pacingkremman Desa Adat (L P D)

គា ក្រុមសម័យសម្រាប់ក្រុមសម័យ (BUPDA)

na. Baga Usaha Padruwen Desa (BUPDA)

បញ្ជី ២

Palet 3

ហិរញ្ញវត្ថុសម្រាប់ក្រុមសម័យ

Indik Penganggaran Desa Adat

ប្រចាំ ២០០២

Pawos 101

១២២ ក្រុមសម័យសម្រាប់ក្រុមសម័យប្រចាំឆ្នាំ

(1) Olih-olihan Desa Adat Cepik mawit saking:

ហ៊ ហ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

ha. Upon-upon palaba Pura

គា ប្រាហ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

na. Paturunan saking krama Desa Adat;

នា បហិសសនិវ្យាហ្យាហ្យាហ្យា

ca. Paica saking Guru Wisesa;

ហា ធាតុប្រាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

ra. Dana punia saking krama desa lan sane tiosan sane patut;

គា បុបហ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

ka. Pah pahan saking Labda pacingkremen Desa Adat (LPD)

១៧១ ឃ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

(2) Dudonan ngerincikang ngawigunayang olih olihan Desa Adat nganutin tata cara

សិវ្យាហ្យាហ្យាហ្យាហ្យា

sekadi ring sor:

ហ៊ ធាតុប្រាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

ha. Nganutin uger uger utawi peraturan perundang undangan sane manggeh

គា សិវ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

na. Karincikang ring pesangkepan Prajuru Desa Adat

នា សិវ្យាហ្យាហ្យាហ្យាហ្យាហ្យាហ្យា

ca. Karincikang lan kasungkemin olih Paruman Krama Desa Adat

ក្រប

ដំបូង

SARGAH VIII

នីតិវិធីរបស់មហាសន្និសីទភ្នំពេញ

KERJASAMA MIWAH MAJELIS DESA ADAT

បញ្ចប់

Palet 1

បង្កើននិវេទន៍នៃការងារសហគ្រាសភ្នំពេញ

Indik Kerjasama Desa Adat

បុគ្គលិក

Pawos 102

និវេទន៍របស់មហាសន្និសីទភ្នំពេញនិងមហាសន្និសីទភ្នំពេញយុវជនគ្រប់ឆ្នាំនៃប្រព័ន្ធនៃ

Kerjasama pantaraning Desa Adat siki sareng Desa Adat tiosan sajeroning program lan
និវេទន៍

kegiatan.

បញ្ចប់

Palet 2

បង្កើននិវេទន៍នៃការងារសហគ្រាសភ្នំពេញ

Indik Majelis Desa Adat

បុគ្គលិក

Pawos 103

មហាសន្និសីទភ្នំពេញនិងមហាសន្និសីទភ្នំពេញយុវជនគ្រប់ឆ្នាំនៃប្រព័ន្ធនៃ

Desa Adat puniki malarapan antuk persatuan Desa Adat miwah nguningayang satia ring

១. គំរូនៃការងារសហគ្រាសភ្នំពេញនិងមហាសន្និសីទភ្នំពេញយុវជនគ្រប់ឆ្នាំនៃប្រព័ន្ធនៃ

MDA, Desa Adat berkonsultasi miwah berkoordinasi majeng MDA manut tingkatan,

ព្រះបាទសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន

Desa Adat anut ring putusan MDA

សំពៅទី១៧

SARGAH IX

នាយករដ្ឋមន្ត្រី បិណ្ឌបតីបុត្រ

BAYA, KULKUL, WICARA MIWAH DANDA

បញ្ជីទី ៧

Palet 1

ហិរ្សិក្ខមា

Indik Baya

បុរាណ ៧០៣

Pawos 104

១៧៧ ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី

(1) Bacakan bhaya luire: jiwabhaya, arthabhaya, agnibhaya, toyabhaya, lindubhaya lan
សាសនាគ្រប់គ្រងសង្គមសម្រាប់ប្រជាជនស្រុកក្រុងនានា
sakancan punika sane ketah ipun kawastanin pancabhaya.

១៧៨ សំនុំទូទៅនៃស្នាដៃសម្រាប់ប្រជាជនស្រុកក្រុងនានា

(2) Sinalih tunggil krama sane manggihin prasihna pastika wentene sahanan panca bhaya
បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧ បញ្ជីទី ៧
patut digelis nepak kulkul tengeran kapancabhaya, tur digelis masadok ring prajuru

១៧៩ ប្រទេសនៃសាសនាសម្រាប់ប្រជាជនស្រុកក្រុងនានា

(3) Prade desane kahanan jiwabhaya, krama desane patut ngaturang upacara pamahayun
ព្រះបាទសម្តេចនាយករដ្ឋមន្ត្រី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី បិណ្ឌបតី
desa manut kecap sastra agama sane kapikukuhin antuk krama, tur sang ngwetuang

ទីបង្គោល គោរ្យវិសិដ្ឋាន

jiwabahaya, katur ring sang ngawawenang.

១៣១ ប្រាជ្ញាបត្រនៃការងារសុខាភិបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

(4) Prade wenten silih tunggil warga Desane keni jiwa baya sajeroning kenakalan yowana, គំរូការងារ បង្កើតវិស័យសុខាភិបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

narkoba, patut digelis kasadokang ring Prajuru Adat.

បញ្ជី ២

Palet 2

វិស័យសុខាភិបាល

Indik Kukul

បទប្បញ្ញត្តិ ២០១១

Pawos 105

១៣២ គ្រឹះស្ថានសុខាភិបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

(1) Kukul ring Desa Adat Cepik, luwirnyane:

ហា គ្រឹះស្ថានសុខាភិបាល

ha. Kukul Desa

គា គ្រឹះស្ថានសុខាភិបាល

na. Kukul Kahyangan

ដា គ្រឹះស្ថានសុខាភិបាល/សុខាភិបាល

ca. Kukul Banjar Adat / Sukha Dukha.

រា គ្រឹះស្ថានសុខាភិបាល

ra. Kukul sekaa-sekaa

១៣៣ វិស័យសុខាភិបាល

(2) Genah Kukul:

ហ។ គ្យង្គុក្កេតេមតើតនុវិពោកេហ្គេហ្គេ

ha. Kukul Desa magenah ring Bale desa

គ។ គ្យង្គុក្កេតេតេតើតនុវិពោកេហ្គេហ្គេ

na. Kukul Kahyangan magenah ring Pura Bale Agung

ឃ។ គ្យង្គុក្កេតេតេតេតេ/សុខាធុតេតើតនុវិពោកេហ្គេហ្គេតេតេតេ

ca. Kukul Banjar Adat / Sukha Dukha magenah ring bale banjar adat

ង។ គ្យង្គុក្កេតេតេតេតេតេតេតេតេតេតេ

ra. Kukul sekaa-sekaa magenah ring sekaa sekaa

បុព្វបទ ១០៦

Pawos 106

១០៦។ គ្យង្គុក្កេតេ/តេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

(1) Kukul désa / banjar adat, kamanggehang pinaka piranti utawi sarana tengeran maka

បេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

wangsit, ring wewengkon wewidangan désa / banjar adat.

១០៧។ ស្វរតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

(2) Swaran tetepakan kukul nganutin tengeran, sahanan yadnya, kalayusekaran

បេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

pawiwahan, pancabhaya, miwah sané siosan sakadi ring sor puniki:

ហ។ ស្វរតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

ha. Suaran kukul atuludan lamban, ping solas klentungan, tengeran Krama Adat

តេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

tedun ngayah wiadin parum (Sane katepak Kukul Kahyangan)

គ។ ស្វរតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេតេ

na. Suaran kukul atuludan lamban, ping sia klentungan, tengeran wenten

បទិបហត្ថឲ្យចមើលគោក្រាប (ស្រោចទឹកបង្ហាញស្រែ) ក្រោយពេលស្រែហើយ
pawiwahan utawi nyapihan (Sane katepak Kukul Desa) kabégal, kaamuk

ឆាប់បង្ហាញ មិនមែនឆាប់ណាស់ទេ (ស្រោចទឹកបង្ហាញស្រែ)

bhaya pati, miwah bhaya siosan. (Sane katepak Kukul Desa)

ឆា ស្រោចទឹកស្រែស្រែ ចម្រើនការងារឆាប់ មិនគ្រោះថ្នាក់ចម្រើនច្រើន ក្រោយពេលស្រែ ហើយ
គ្រាន់ ឆាប់បង្ហាញ មិនមែនឆាប់ណាស់ទេ (ស្រោចទឹកបង្ហាញស្រែ)

ឆា ស្រោចទឹកស្រែស្រែ ចម្រើនការងារគ្រាន់តែឆាប់ (ស្រោចទឹកបង្ហាញស្រែ)

ca. Suaran kulkul nguntit, tengeran wénten geni bhaya. (Sane katepak Kukul
កុល)

Desa)

គា ស្រោចទឹកស្រែស្រែស្រែស្រែ ចម្រើនការងារគ្រាន់តែឆាប់ (ស្រោចទឹកបង្ហាញស្រែ)

ka. Suaran kulkul tigang klentungan lamban, tengeran wénten kalayusekaran
(ស្រោចទឹកបង្ហាញស្រែ)

(Sane katepak Kukul Desa)

បទប្បញ្ញត្តិ ៣៦៧

Pawos 107

១៧៧ ស្រោចទឹកស្រែស្រែស្រែស្រែ ចម្រើនការងារគ្រាន់តែឆាប់ រយៈពេលវែងវិញ

(1) Kulkul Desa utawi Banjar, tan wenang katepak, yening tan sangkaning pituduh
ប្រាជុរុកុល ស្រោចទឹកស្រែស្រែស្រែស្រែ

Prajuru Desa, sejawaning tengeran kepancabhayan.

១៧៨ ស្រោចទឹកស្រែស្រែស្រែស្រែស្រែ ចម្រើនការងារគ្រាន់តែឆាប់ រយៈពេលវែងវិញ

(2) Sang nepak kulkul tan sangkaning pituduh prajuru patut digelis atur supeksa, maka
ត្រូវប្រាជុរុកុលស្រោចទឹកស្រែស្រែស្រែស្រែស្រែ ចម្រើនការងារគ្រាន់តែឆាប់ រយៈពេលវែងវិញ

buwatan panepake, yan tan asapunika wenang sang mamurug kedanda antuk ngaturang

ທຸງບິຊຸສາກິປຸກຕາກຸນທາງຳ

guru piduka ring Pura Bale Agung

121 ສຸກຸລຸສາກິປຸກຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ມີບິຊຸສາກິປຸກຕາກຸນທາງຳ

(3) Kulkul sekeha-sekeha, semalih kulkul pondokan tan kalugra nyawerin utawi matehin

ສຸກຸລຸສາກິປຸກຕາກຸນທາງຳ ປຸກຊາຍຸງກຸງຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ

sukat utawi tengeran kulkul Desa. Perade mamurug taler kedanda antuk ngaturang guru

ບິຊຸສາກິປຸກຕາກຸນທາງຳ

piduka ring Pura Bale Agung

ບຸຊຸທາກິປຸກ

Palet 3

ບິຊຸສາກິປຸກ

Indik Wicara

ບາງກາລິ 1705

Pawos 108

171 ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ມີບິຊຸສາກິປຸກຕາກຸນທາງຳ

(1) Sane wenang mawosin wicara ring wawengkon Desa Adat Cepik inggih punika prajuru

ກຸລຸສາກິປຸກຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ

Desa Adat maka miwah Kerta Desa.

171 ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ມີບິຊຸສາກິປຸກຕາກຸນທາງຳ

(2) Dudonan pemargin mawosin wicara sane wenten ring Desa Adat manut pararem

ບິຊຸສາກິປຸກ

panepas wicara

171 ປຸກຊາຍຸງກຸງຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ ສາມາດສຸກຸລຸສາກິປຸກຕາກຸນທາງຳ

(3) Prade sang mawicara tan cumpu ring Pamutus Kerta Desa, kengin nunasang ring

໙໑ ສາທາລະນະສະໜັບສະໜູນ ການປະຕິບັດໜ້າທີ່ຂອງພວກເຮົາ

ha. Kalaksanayang olih prajuru, kasarengin olih Pecalang Desa Adat.

໑໑ ສິ່ງທີ່ເຮົາຕ້ອງເຮັດ ທີ່ເຮົາກຳລັງເຮັດຢູ່ນີ້

na. Sang ngerampag saking desa, ngambil barang utawi nyawenin tanem tuwuh
ບາງສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

akehnia manut hutang sang kerampag.

໑໒ ປຸງຮັກສາສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

ca. Prajuru miteketang mangda barang-barang sane kerampag diglis katebus

ບາງສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

awuku ring rahina pacang keadol.

໑໓ ທ່ານຕ້ອງເຮັດການປະຕິບັດໜ້າທີ່ຂອງທ່ານ

ra. Tan kengin ngrampag salwir barang sane patut inggilang manut Agama

ສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

mademang pangupa jiwana sang kerampag.

ບາງສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

Pawos 111

໑໑໑ ປຸງຮັກສາສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

(1) Prade sang pacang kerampag ngewarayang utawi mialangin pemargi inucap mewastu
ສາຍພັນທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

sampun tan nganutin Awig-awig Desa; wenang kanorayang.

໑໑໒ ບໍ່ມີບັນຫາໃນການປະຕິບັດໜ້າທີ່ຂອງທ່ານ

(2) Pamidanda ring ajeng inucap buntas risampun sang kakeninin:

໙໑ ສິ່ງທີ່ເຮົາໄດ້ເອົາມາຈາກນັ້ນ

ha. Nunas geng pangampura ring Kerama Desa riantukan piwal pasubaya Pararem

សុភមង្គលិក្យ

sane rihin.

គ។ គប្បីប្រើប្រាស់សម្រាប់សម្រេចបាននូវគោលបំណងដូចគ្នា

na. Nawur pengargan panguwak pasubaya duk pacang ke rampage kadulurin
ប្រយោជន៍ទេ

Prayascita

សំបុត្រ ៧៩៥

SARGAH X

បទព្យាង្គព្រះខែង្គីបុប្ផបទព្យាង្គប្រាសាទ

WAWANGUNAN DESA ADAT MIWAH WAWANGUNAN WAWENGKON

ប្រឹក្សាសហគ្រាសព្រះខែង្គី

PERDESAAN DESA ADAT

បទប្បញ្ញត្តិ ៧៧៧

Pawos 112

៧៧៧ បទព្យាង្គព្រះខែង្គីទៀតទៀត

(1) Wawangunan Desa Adat matetujon mangda:

ហ។ ព្យាង្គស្រុកដ៏មានសុភមង្គលិក្យដ៏មានស្រុកស្រាវជ្រាវខែង្គីស្រុកស្រាវជ្រាវ

ha. Ngukuhang swadarma sane mawiwit, swadarma tradisional, adat istiadat, nilai
វប្បធម៌ស្រុកស្រាវជ្រាវបុរាណស្រុកស្រាវជ្រាវ

budaya lan kearifan lokal krama Bali.

គ។ គំរូប្រឹក្សាសហគ្រាសព្រះខែង្គី

na. Nincapang kasukretan krama Desa Adat

ឃ។ ការប្រើប្រាស់បទព្យាង្គព្រះខែង្គីស្រុកស្រាវជ្រាវស្រុកស្រាវជ្រាវ

ca. Nyangkepin sapinunas krama Desa Adat saking pasayahan pendidikan lan
ບຶຍເຮງບຸກຄົນທຸກພາກສ່ວນສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
pemajuan kebudayaan saking filosofi Tri Hita Karana sane marupa kearifan
ທຸກພາກສ່ວນຊຸມຊົນ

lokal Sad Kerthi

ນາ ສິດທິບຸກຄົນທຸກພາກສ່ວນມີສິດທິເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

ra. Nincapang kaweruhan prajuru, Lembaga Adat, lan krama Desa Adat.

ສາ ທຸກພາກສ່ວນມີສິດທິເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

ka. Nyokong sumber daya Desa Adat sane selanturnyane, lan

ສາ ສິດທິບຸກຄົນທຸກພາກສ່ວນມີສິດທິເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

da. Nincapang piranti-piranti sane nyokong Desa Adat.

1໘1 ບບຕຸກສາສຸດທະເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

(2) Wawangunan Desa Adat sekadi sane sampun kasurat ring ayat (1) kamargiang

ຕາຍເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

nganutin nilai-nilai Adat Bali gilik-saguluk, parasparo, salunglung sabayantaka,

ສຳຄັນທຸກພາກສ່ວນມີສິດທິເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

sarpana ya guna marupa kebenaran, kebahagiaan, lan keharmonisan.

ບາງສາສຸດທະເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

Pawos 113

1໘1 ບບຕຸກສາສຸດທະເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

(1) Wawangunn Desa Adat ngawit saking pahan pangrencana, panglaksana, lan

ບຶຕບສາສຸດ

pengawasan.

1໘1 ບບຕຸກສາສຸດທະເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ
ກາ ສຶບສຽງສາມາດເຮັດໃຫ້ເປັນຄົນທີ່ມີຄວາມ

- (2) Pangrencana wawangunan Desa Adat sekadi sane sampun kasurat ring ayat (1),
ဗဒါဝိး

madaging:

၁၈၂ ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂ (လိမ်)

- ha. pangrencana wawangunan Desa Adat ngamolihang galah nyantos 5 (limang)
ဗဲမၤလၢ

warsa, lan

၁၈၂ ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂ (မိလိ)

- na. pangrencana wawangunan Desa Adat ngamolihang galah nyantos 1 (siki)
ဗဲမၤ

warsa.

၁၉၂ ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂ (မိလိ)

- (3) Pangrencana wawangunan Desa Adat sekadi sane sampun kasurat ring ayat (2)
ကၢကျိယုဗိဗိဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂

kakukuhang mawit saking paruman Desa Adat.

၁၉၂ ပုဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂

- (4) Prajuru Desa Adat maswadarma nyobyahang pangrencana lan panglaksana
ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂ (လိမ်)

pangrencana wawangunan Desa Adat sekadi sane sampun kasurat ring ayat (2) lan
ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂

anggaran pendapatan lan belanja Desa Adat majeng ring krama Desa Adat saking
လၢပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂

layanan informasi.

၁၉၂ ပဉ္စဉ္စာကပ်ပဉ္စကုက္ကုတေဒေသဗျူဟာဗိဟိတေပုကာဂန္ဓာမိ၂၅၂

- (5) Indik patias selanturnyane indik pangrencana wawangunan Desa Adat sekadi sane

ក្រចក

ឧបនាយករដ្ឋមន្ត្រីប្រចាំរដ្ឋបាលស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

sampun kasurat ring pawos (2) sampun kapatitis saking peraturan Gubernur.

បទប្បញ្ញត្តិលេខ ១១

Pawos 114

១៧ បង្គាប់ឱ្យគ្រប់គ្រងការងារស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

(1) Pamargin wawangunan Desa Adat nyelehin saking pangrencana sekadi sane sampun
ឧបនាយករដ្ឋមន្ត្រីប្រចាំរដ្ឋបាលស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

kasurat ring pawos 102

១៨ បង្គាប់ឱ្យគ្រប់គ្រងការងារស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

(2) Wawangunan Desa Adat sekadi sane sampun kasurat ring pawos (1) kamargiang olih
ប្រធានគណៈកម្មាធិការស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

prajuru Desa Adat sareng ayahan saking Krama Desa Adat saling asah asih asuh,
ដើម្បីលើកកម្ពស់ស្ថានភាពជនប្រទេសក្រីក្រ

sagilig sagulug salunglung sabayantaka.

សំបុត្រលេខ ១១

SARGAH XI

បទប្បញ្ញត្តិស្តីពីការងារស្រុកស្រីសោភ័ណភូមិសាស្ត្រក្រុង

PANUNTUNAN, PENGAWASAN, PEMBERDAYAAN,

ដើម្បីលើកកម្ពស់ស្ថានភាពជនប្រទេសក្រីក្រ

MIWAH INDIK NGLESTARIAN DESA ADAT

បទប្បញ្ញត្តិលេខ ១

Palet 1

ក្រឹត្យ

ហិរញ្ញវត្ថុស្រុក

Indik Pembinaan

បទប្បញ្ញត្តិ

Pawos 115

១២១ រដ្ឋបាលស្រុកនីមួយៗត្រូវរៀបចំកិច្ចការងារស្រុកឱ្យបានល្អ

(1) Desa Adat maswadarma nuntun sajeroning soroh-soroh kelembagaan Adat ring wawidangan Desa Adat.

១២២ កិច្ចការងារស្រុកត្រូវតែធ្វើឱ្យបានល្អបំផុត

(2) Tata cara panuntunan kelembagaan Adat pacang kaiket selanturnyane ring pararem.

ហិរញ្ញវត្ថុស្រុក

Indik Pengawasan

បទប្បញ្ញត្តិ

Pawos 116

១២៣ រដ្ឋបាលស្រុកត្រូវតែធ្វើការងារស្រុកឱ្យបានល្អ

(1) Desa Adat ngamargiang pengawasan sajeroning soroh-soroh kelembagaan Adat ring wawidangan Desa Adat.

១២៤ កិច្ចការងារស្រុកត្រូវតែធ្វើឱ្យបានល្អបំផុត

(2) Tata cara pengawasan kelembagaan Adat pacang kaiket selanturnyane ring pararem.

កម្ពុជា

បញ្ជីលេខ ១៧

Palet 2

ហិរញ្ញវត្ថុសហគមន៍

Indik Pemberdayaan

បទប្បញ្ញត្តិលេខ ១៧

Pawos 117

១៧ រដ្ឋបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

(1) Desa Adat maswadarma ngamargiang pemberdayaan sajeroning soroh-soroh
សហគមន៍ស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

kelembagaan Adat ring sajebag Desa Adat.

១៧ រដ្ឋបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

(2) Tata cara pemberdayaan kelembagaan Adat pacang kaiket selanturnyane ring pararem.

បញ្ជីលេខ ១៧

Palet 3

ហិរញ្ញវត្ថុសហគមន៍

Indik Pelestarian

បទប្បញ្ញត្តិលេខ ១៧

Pawos 118

១៧ រដ្ឋបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

(1) Desa Adat maswadarma ngalestariang sajeroning soroh-soroh kelembagaan Adat ring
សហគមន៍ស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

sajebag Desa Adat.

១៧ រដ្ឋបាលស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះស្រុកស្រែចម្រុះ

- (2) Tata cara nglestariang kelembagaan Adat pacang kaiket selanturnyane ring pararem.

သဏ္ဍာန်သွင်တူ

SARGAH XII

ကျွဟ်ကျွဟ်တိတိတိတိတိတိတိတိတိတိတိ

NGUWAH NGUWUHIN AWIG-AWIG MIWAH PARAREM

ပဟ်ပဟ် ၁၁၅

Pawos 119

- ၁၁၅ ကျွဟ်ကျွဟ်တိတိတိတိတိတိတိတိတိတိတိ
- (1) Nguwah nguwuhin awig-awig Desa miwah pararem puniki kemargiang antuk ပဟ်ပဟ်တိတိတိတိ
- paruman paruman Desa
- ၁၁၅ ပဟ်ပဟ်တိတိတိတိတိတိတိတိတိတိတိ
- (2) Paruman inucap mangda kedararin antuk pekarsan Kerama Desa Adat yadiastun ကမ်သဏ္ဍာန်သွင်တူ
- kamedalang antuk Parajuru sinunggal wiadin sinarengan.

ပဟ်ပဟ် ၁၁၆

Pawos 120

- ၁၁၆ သဏ္ဍာန်သွင်တူတိတိတိတိတိတိတိတိတိ
- (1) Sakaluwiring sane wenten saderengnia patut keanutang ring sedaging awigawig puniki.
- ၁၁၆ သဏ္ဍာန်သွင်တူတိတိတိတိတိတိတိတိတိ
- (2) Sakalwiring sane durung kasurat sajeroning Awig-awig puniki patut kemargiang manut ဝေဇာသဏ္ဍာန်သွင်တူ
- tata cara sane sampun ketah memargi kadulurin antuk Pararem-pararem.

៧១១

សេចក្តីសម្រេច

SARGAH XIII

បឋមប្រការ

PAMUPUT

បទប្បញ្ញត្តិ ៧១១

Pawos 121

៧១១ ឧបត្ថម្ភនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

(1) Awig-awig puniki kewastanin Awig-Awig Desa Adat Cepik

៧១២ ឧបត្ថម្ភនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

(2) Awig-awig puniki kamargiang ngawit saking kaingkupin utawi kararemin.

បទប្បញ្ញត្តិ ៧១២

Pawos 122

សេចក្តីសម្រេចនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

Saluiring pamargi pakraman sane durung kabawos utawi durung munggah ring sajeroning

ឧបត្ថម្ភនៃសេចក្តីសម្រេចនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

awig-awig puniki, manggeh kelaksananyang manut tata cara sane sampun ketah memargi

សេចក្តីសម្រេចនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

kedulurin antuk pasuaran/pararem.

បទប្បញ្ញត្តិ ៧១៣

Pawos 123

៧១៣ ឧបត្ថម្ភនៃសេចក្តីសម្រេចនៃសេចក្តីសម្រេច

(1) Awig-awig puniki kaingkupin utawi kararemin duk rahina Redite, Wuku Warigadean

បទប្បញ្ញត្តិ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣ ៧១៣

Pangelong ping dasa, Sasih kawolu Saka Warsa 1945, Tanggal 4 Bulan Februari

မဟာရိယ ဣဝဏ္ဏဒါ မင်္ဂလာဂါထာဂုဏ်ထူးဆောင်ရွက်ပါ၏။

Tahun 2024, magenah ring Balé Banjar Adat Cepik

၁။ ဒေသိကမိတပျန်နိနိကလိဏ္ဍမာဏနိက္ခန္ဓာကုဋကဏ္ဍအဖွဲ့ဝင်အဖြစ်

(2) Awig-awig puniki kalinggatanganin antuk Bandesa Adat miwah Sang ngawawenang

မကျဉ်းကျဉ်းမိကဏ္ဍကွပ်ကဲမှုအဖွဲ့ဝင်အဖြစ်၊ မြန်မာပြည်သူ့ပြန်လှန်ရေးအဖွဲ့ဝင်အဖြစ်

manut kawenangannya soang-soang, tur kapikukuhin antuk murddhaning pamikukuh:

ပြည်သူ့အဖွဲ့ဝင်အဖြစ်

PRAJURU DESA ADAT CEPIK

ဧကရာဇ်အဖွဲ့ဝင်အဖြစ်
Bandesa Désa Adat Cepik,



ပဏာမိကရိယ
Panyarikan



မိကျွန်းပုဗ္ဗမိကျွန်း
I Gusti Putu Indrawan

ဂုဏ်ထူးဆောင်ရွက်သူများအား အကျေးဇူးတင်စွာ ကျေးဇူးတင်အပ်ကြောင်း
Dewa Nyoman Suartama, S.Pd.,M.Pd

ආදාය

පත්‍රපිටිය

Pangrampih

එරිතිග්‍රාමපදනම

Majelis Desa Adat

කභුපගුණප්‍රාන්තය

Kabupaten Tabanan



ආදාය පත්‍රපිටිය

Drs. I Wayan Tontra, M.M

එරිතිග්‍රාමපදනම

Majelis Desa Adat

පෙනෙබෙල් කභුපගුණප්‍රාන්තය

Kecamatan Penebel



ආදාය පත්‍රපිටිය

I Nyoman Seriarta, S.Ag.,M.Pd.H

සහායක

Saha Uning,

එරිතිග්‍රාමපදනම

MAJELIS DESA ADAT (MDA) PROVINSI BALI

අංකය:

Nomor: 0008/ACJK/MDAP/V/2029

මසය:

Tanggal: 20 Mei 2029

၂၀၂၄

ဗဟိုဦးစီးဌာန
Bandesa Agung



ဗဟိုဦးစီးဌာန ပုဂံပြည်နယ်
Ida Panglingsir Agung Putra Sukahet



ဗဟိုဦးစီးဌာန
Penyarikan Agung



ဗဟိုဦးစီးဌာန
I Ketut Sumarta

ဗဟိုဦးစီးဌာန

Telah dicatatkan

ပထမဦးဆုံး အစည်းအဝေး အကျဉ်းချုပ် အစည်းအဝေး အစည်းအဝေး

Pada Dinas Pemajuan Masyarakat Adat Provinsi Bali

စာရင်း :

Tanggal : 30 Mei 2024
:

ရက်စွဲ : ၂၀၂၄/၅လ/၃၀ ရက်နေ့
/၂၀၂၄/၅လ/၃၀ ရက်နေ့

Registrasi Nomor : A/ 0006 /1008/037/06/DPMA/2024